

**របាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សវនករឯករាជ្យ**

**ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ភីអិលស៊ី និង
ក្រុមហ៊ុន បុត្រសម្ព័ន្ធ**

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យ	៥
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន	៩
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន	១១
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន	១៣
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរបស់ក្រុមហ៊ុន	១៤
របាយការណ៍បម្រែបម្រួលមូលធនរបស់សម្ព័ន្ធក្រុមហ៊ុន	១៥
របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន	១៦
របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន	១៧
របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន	១៩
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	២១

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកភាពប្រធាន សន្និដ្ឋាន អន្តរជាតិ។ ប្រធាន សន្និដ្ឋាន អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកល
លោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម រួចរបស់ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មហើយ របស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (រួមគ្នាហៅថា “សម្ព័ន្ធក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទចុងឆ្នាំ។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ត្រូវបានចុះបញ្ជីនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ជាសហគ្រាសឯកបុគ្គល និងត្រូវបានកាន់ កាប់ទាំងស្រុងដោយ ក្រុមហ៊ុន Pestech International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និងមានអាសយដ្ឋាននៅ ប្រទេសម៉ាឡេស៊ី ហើយបានចុះបញ្ជីលក់មូលបត្រនៅទីផ្សារគោលនៃផ្សារភាគហ៊ុនប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខពាណិជ្ជកម្ម ០០០០០៩៥៧។ ជាមួយដើមទុនចុះ បញ្ជីដំបូង៧.១០០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៧១.០០០.០០០ ភាគហ៊ុនដែលមានតម្លៃប្រចាំលើប័ណ្ណចំនួន ០.១០ ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។

ផេសប៊ិក (មីយ៉ាន់ម៉ា) លីមីតធីត (“ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែល ៩៩.៩៩% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនក្រោមការចុះបញ្ជីលេខ ១១៧៩៣៨០៩៣ ចុះថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០១៧ ដែលចេញដោយក្រសួងផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុន Pestech Hinthar ឧបភីវេសិន លីមីតធីត ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩។ ដែល ៦០% កាន់កាប់ដោយក្រុមហ៊ុន ផេសប៊ិក (មីយ៉ាន់ម៉ា) លីមីតធីត ក្រោមច្បាប់ ក្រុមហ៊ុនមីយ៉ាន់ម៉ា ២០១៧។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៥០.០០០ សន្លឹកហ៊ុន។

ក្រុមហ៊ុន Pestech Microgrid លីមីតធីត ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែល ៩០% កាន់ កាប់ដោយក្រុមហ៊ុន Pestech Hinthar ឧបភីវេសិន លីមីតធីតក្រោមការគ្រប់គ្រងច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា ២០១៧នៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ១០.០០០ សន្លឹកហ៊ុន។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន Pestech Hinthar ឧបភីវេសិន លីមីតធីត និងក្រុមហ៊ុន Pestech Microgrid លីមីតធីត ជា ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺសាងសង់ស្ថានីយអគ្គិសនីរងនិងបណ្តាញបញ្ជូន។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកំណត់ក្នុងកំណត់សម្គាល់ទី៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនគឺនៅផ្ទះលេខ៦ ផ្លូវលេខ៥៨៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់/ប្រយោល មានទីតាំងនៅ បន្ទប់លេខ០១-០៥ ជាន់ទី១០ អគារការិយាល័យទីក្រុងJunction កែងផ្លូវ២៧ និងផ្លូវBogyoke Aung San ទីក្រុងយ៉ានហ្គន ប្រទេសមីយ៉ាន់ម៉ា និងផ្លូវThapyaynyo លេខ៣៣៧ Shinsawpu Ward Sannchaung ទីក្រុងយ៉ានហ្គន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងកំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននាចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងស្ថានភាពសហប្រតិបត្តិការរបស់ក្រុមហ៊ុននាកាលបរិច្ឆេទនោះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលពុំមានការស្នើសុំរាល់ភាគលាភនាចុងការិយបរិច្ឆេទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំឡុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	ថ្ងៃខែតែងតាំង
Mr. Lim Pay Chuan	ប្រធាន	ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០
Mr. Lim Ah Hock	អភិបាល	ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០
Mr. Tan Pu Hooi	អភិបាល	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
Mr. Han Fatt Juan	អភិបាល	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
Mr. Dav Ansan	អភិបាលឯករាជ្យ	ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

សេចក្តី

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន សម្រាប់ចុងការិយបរិច្ឆេទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានធ្វើសវនកម្មដោយ ក្រុមហ៊ុន ហ្គេន សនចុន (ខេមបូឌា) លីមីតធីត។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

នាកំឡុងពេល និងនាចុងការិយបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុ គ្មានការរៀបចំណាមួយដែលក្រុមហ៊ុនជាភាគីមានកម្មវត្ថុ ឬគោលបំណងអនុញ្ញាតឲ្យអភិបាលក្រុមហ៊ុន ទទួលបានភាគកម្មដោយការទិញភាគហ៊ុន ឬមូលបត្របំណុល ឬសាជីវកម្មផ្សេងៗទៀតនោះឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុនាឆ្នាំចាស់ អភិបាលមិនទទួលបាន ឬមិនមានសិទ្ធិក្នុងការទទួលបានភាគកម្មណាមួយដោយផ្អែកទៅលើក្នុងត្រារបស់ក្រុមហ៊ុន ឬស្ថាប័នសាជីវកម្មដែលពាក់ព័ន្ធជាមួយអភិបាល ឬជាមួយក្រុមហ៊ុនដែលអភិបាលគឺជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាលមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុទេលើកលែង តែផលប្រយោជន៍ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី២៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវធានាថារបាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើង បានដើម្បីបង្ហាញទិដ្ឋភាពពិតនិងត្រឹមត្រូវ នូវស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងលំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលក៏តម្រូវឲ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្នហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឲ្យមានសង្គតិភាព
- (ខ) អនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាល ត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវ បានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ធានាឲ្យបាននូវភាពគ្រប់គ្រាន់នៃការកត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែករណីសន្មតយ៉ាងសមរម្យថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេលអនាគតដែលអាចរំពឹងទុកបាននិង
- (ង) គ្រប់គ្រងនិងដឹកនាំ សម័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន ដោយផ្ទាល់អោយមានប្រសិទ្ធភាព លើរាល់ការសំរេចចិត្តសំខាន់ៗ ដែលប៉ះពាល់ដល់ប្រតិបត្តិការ ហើយត្រូវប្រាកដថា សេចក្តីសម្រេច/ការណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏មានទំនួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់សម័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឲ្យសមស្រប ដើម្បីទប់ស្កាត់ និងរកឲ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ព្រមទាំងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង យ៉ាងសមរម្យ និងបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុ របស់សម័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន នាការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់ សម្រាប់ចុងការិយបរិច្ឆេទ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា។

ជំនួសឲ្យក្រុមប្រឹក្សាភិបាល



Lim Pay Chuan
ប្រធានក្រុមប្រឹក្សាភិបាល

ទីក្រុងភ្នំពេញ ប្រទេសម៉ាឡេស៊ី
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០



របាយការណ៍របស់សវនករឯករាជ្យ

ហ្គ្រាន់ ថរន់តុង (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គឌួង

កែងមហាវិថីព្រះមុនីវង្ស

សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគទុនិករបស់

ផេសប៊ិក (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ របស់ផេសប៊ិក (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) និងរបាយការណ៍ហិរញ្ញវត្ថុសមាសនៃក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ហៅកាត់ថា (ទាំងអស់រួមបញ្ចូលគ្នាហៅ “សម្ព័ន្ធក្រុមហ៊ុន”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការបរិច្ឆេទ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណូលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទ និងកំណត់សំគាល់របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន នាការបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រួមបញ្ចូលលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ចុងការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRs”)។

មូលដ្ឋាននៃការបញ្ចេញមតិ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯករាជ្យភាព លើសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនហើយអនុលោម តាមស្តង់ដារនៃវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (“IESBA Code”) រួមជាមួយនិងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការ និង ក្រមសីលធម៌ទាំងនោះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មទាំងឡាយដែលយើងទទួលបានគឺគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជូនជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិរបស់យើង។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកភាពហ្គ្រាន់ ថរន់តុង អន្តរជាតិ។ ហ្គ្រាន់ ថរន់តុង អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹម កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានភ្ជាប់ក្នុង របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងទេ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំ មិនធ្វើការផ្តល់នូវអំណះអំណាងធានាណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយ របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គង ជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗនេះអាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើ ព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវ រាយការណ៍ពាក់ព័ន្ធទៅនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ឲ្យបានត្រឹមត្រូវដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និង ទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាវាមានភាពចាំបាច់ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ មិនឲ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុស ឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធក្រុមហ៊ុនមានទំនួលខុសត្រូវចំពោះការ វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានការបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែ ក្រុមប្រឹក្សាភិបាលមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ ត្រូវធ្វើ។

ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយនិង ការបញ្ចេញមតិយោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកភាពប្រៀប សនថុន អន្តរជាតិ។ ប្រៀប សនថុន អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទាំង សកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវវិជ្ជាជីវៈវិនិច្ឆ័យ និងការសង្ស័យដែលមានវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ក) កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃព័ត៌មានហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីគាំទ្រជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើង។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនា ដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬ ការលើសលប់ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ខ) ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។
- គ) ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ឃ) សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រង លើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថាភាពមិនប្រាកដប្រជា ជាសារវន្តនឹងកើតមានឡើង យើង តម្រូវឲ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើង ទៅនឹងការលាតត្រដាងនៅក្នុងព័ត៌មានហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់ពួកយើង គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើង។ ក៏ប៉ុន្តែស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឲ្យ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- ង) វាយតម្លៃការបង្ហាញទូទៅ ទម្រង់ និងអត្ថន័យរបស់ព័ត៌មានហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានាថាតើព័ត៌មានហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។


គណនេយ្យរដ្ឋបាលនិងសវនកម្មប្រតិបត្តិ
សមាជិកភាពប្រធាន សន្តបុរស អន្តរជាតិ។ ប្រធាន សន្តបុរស អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

ច) ទទួលកស្ថានភាពសវនកម្មចំពោះព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីបញ្ចេញមតិយោបល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំទទួលខុសត្រូវចំពោះការចាត់ចែង ការគ្រប់គ្រង និងការអនុវត្ត សវនកម្ម។ យើងខ្ញុំទទួលខុសត្រូវតែទៅលើមតិយោបល់សវនកម្មរបស់យើងតែប៉ុណ្ណោះ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំផែនការកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបបគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតធំៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពួកយើងរកឃើញកំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រុមសីលធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលនូវបញ្ហាទាំងអស់ ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។

 
ប្រធាន សន្តតុន ខេមបូឌា លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិបុគ្គលិក


Ronald C. Almera
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ
សមាជិកភាពប្រធាន សន្តតុន អន្តរជាតិ។ ប្រធាន សន្តតុន អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ ក្រុមហ៊ុន

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១៥,៤០៤	៦៣,០៤៩	២,២៤៧	៩,១៣៥
ទ្រព្យសកម្មអរូបិយ		៥	២០	៣	១២
ទ្រព្យសកម្មកិច្ចសន្យា	១០	១៩៨,២០០	៨១១,២៣៣	១៧៣,០៥៩	៧០៣,៦៥៨
ទ្រព្យសកម្មរយៈពេលវែង		២១៣,៦០៩	៨៧៤,៣០២	១៧៥,៣០៩	៧១៦,៨០៥
ទ្រព្យសកម្មរយៈពេលខ្លី					
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	១១	៣,៦៦៧	១៥,០០៩	១០,៨០៤	៤៣,៩២៨
សន្និធិ	១២	៤,៣៣៥	១៧,៧៤៣	-	-
ទ្រព្យសកម្មកិច្ចសន្យា	១០	១៨,៧៨៩	៧៦,៩០៣	៦,០៤២	២៤,៥៦៥
ទឹកប្រាក់ទទួលបានពីភាគីពាក់ព័ន្ធ	២៤	២,៣៣២	៩,៥៤៥	១,៩៤៤	៧,៩០៦
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	៥,៥២៤	២២,៦១០	១៣,០៥៦	៥៣,០៨៦
ទ្រព្យសកម្មរយៈពេលខ្លី		៣៤,៦៤៧	១៤១,៨១០	៣១,៨៤៦	១២៩,៤៨៥
ទ្រព្យសកម្មសរុប		២៤៨,២៥៦	១,០១៦,១១២	២០៧,១៥៥	៨៤៦,២៩០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន

(ត)

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៧,១០០	២៨,៨៦៩	៧,១០០	២៨,៨៦៩
ដើមទុនបម្រុងទុក	១៤.១	(៥,៨១៥)	(២៣,៧២៩)	(១,៧៧២)	(៧,២០៥)
ចំណេញរក្សាទុក		១៥,៨០២	៦៤,៣៩០	៨,៥៩៥	៣៤,៩៤៧
លម្អៀងពីអត្រាប្តូរប្រាក់		-	៤០៦	-	-
មូលធនសន្មត		១៧,០៨៧	៦៩,៩៣៦	១៣,៩២៣	៥៦,៦១១
ផលប្រយោជន៍ភាគតិច		៥	២១	-	-
មូលធនសរុប		១៧,០៩២	៦៩,៩៥៧	១៣,៩២៣	៥៦,៦១១
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៦	១០០,០៧៧	៤០៩,៦១៥	៩៥,៤០៧	៣៨៧,៩២៥
បំណុលភតិសន្យា	៨	២៣	៩៤	-	-
បំណុលលើពន្ធពន្យា		៤៥៣	១,៨៥៤	-	-
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៨	៥,៨៦៨	២៤,០១៨	១,៨២៤	៧,៤១៧
បំណុលរយៈពេលវែងសរុប		១០៦,៤២១	៤៣៥,៥៨១	៩៧,២៣១	៣៩៥,៣៤២
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	១៥	១០,៨៥៨	៤៤,៤៤២	៨,៣១៧	៣៣,៨១៦
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	២៤	៦២,៨៩២	២៥៧,៤១៧	៥៩,៥៥៨	២៤២,១៦២
ទឹកប្រាក់ដែលជំពាក់ទៅភាគីសម្ព័ន្ធហិរញ្ញវត្ថុ	២៤	៣៦,៦៦៧	១៥០,០៧៨	២៣,០១៨	៩៣,៥៨៩
ប្រាក់កម្ចី	១៦	១២,៦១៤	៥១,៦២៩	៤,១៨០	១៦,៩៩៧
បំណុលភតិសន្យា	៨	៧២	២៩៥	-	-
ពន្ធលើប្រាក់ចំណូលត្រូវបង់		១,៦៤០	៦,៧១៣	៩២៨	៣,៧៧៣
បំណុលរយៈពេលខ្លីសរុប		១២៤,៧៤៣	៥១០,៥៧៤	៩៦,០០៣	៣៩០,៣៣៧
បំណុលសរុប		២៣១,១៦៤	៩៤៦,១៥៥	១៩៣,២៣៤	៧៨៥,៦៧៩
មូលធន និងបំណុលសរុប		២៤៨,២៥៦	១,០១៦,១១២	២០៧,១៥៥	៨៤២,២៩០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ដើមទុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	៩	៣៥	១៤៣	២៥	១០២
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១៥,៤០៤	៦៣,០៤៩	២,២៤៧	៩,១៣៥
ទ្រព្យសកម្មអរូបិយ		៥	២០	៣	១២
ទ្រព្យសកម្មកិច្ចសន្យា	១០	១៩៨,២០០	៨១១,២៣៣	១៧៣,០៥៩	៧០៣,៦៥៨
ទ្រព្យសកម្មរយៈពេលវែងសរុប		២១៣,៦៤៤	៨៧៤,៤៤៥	១៧៥,៣៣៤	៧១២,៩០៧
ទ្រព្យសកម្មរយៈពេលខ្លី					
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	១១	៣,៦៥២	១៤,៩៤៨	១០,៨០៤	៤៣,៩២៨
សន្និធិ	១២	៤,៣៣៥	១៧,៧៤៣	-	-
ទ្រព្យសកម្មកិច្ចសន្យា	១០	១៨,៧៨៩	៧៦,៩០៣	៦,០៤២	២៤,៥៦៥
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហ្នាតិជំពាក់	២៤	២,៣៣២	៩,៥៤៥	១,៩៤៤	៧,៩០៦
ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធថ្នកជំពាក់	២៤	៣៨	១៥៦	១	៤
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	៥,៥០០	២២,៥១២	១៣,០៤០	៥៣,០២០
ទ្រព្យសកម្មរយៈពេលខ្លីសរុប		៣៤,៦០៦	១៤១,៨០៧	៣១,៨៣១	១២៩,៤២៣
ទ្រព្យសកម្មសរុប		២៤៨,២៥០	១,០១៦,២៥២	២០៧,១៦៥	៨៤២,៣៣០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (ត)

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៧,១០០	២៨,៨៦៩	៧,១០០	២៨,៨៦៩
ដើមទុនបម្រុងទុក	១៤.១	(៥,៨១៥)	(២៣,៧២៩)	(១,៧៧២)	(៧,២០៥)
ចំណេញរក្សាទុក		១៥,៨៤១	៦៤,៥៦៦	៨,៦០៧	៣៤,៩៩៨
លម្អៀងពីអត្រាប្តូរប្រាក់		-	៣៩១	-	-
មូលធនសរុប		១៧,១២៦	៧០,០៩៧	១៣,៩៣៥	៥៦,៦៦២
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៦	១០០,០៧៧	៤០៩,៦១៥	៩៥,៤០៧	៣៨៧,៩២៥
បំណុលភតិសន្យា	៨	២៣	៩៤		
បំណុលពន្ធត្រូវបានពន្យា		៤៥៣	១,៨៥៤		
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៨	៥,៨៦៨	២៤,០១៨	១,៨២៤	៧,៤១៧
បំណុលរយៈពេលវែងសរុប		១០៦,៤២១	៤៣៥,៥៨១	៩៧,២៣១	៣៩៥,៣៤២
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	១៥	១០,៨៥៨	៤៤,៤៤២	៨,៣១៥	៣៣,៨០៥
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	២៤	៦២,៨៩២	២៥៧,៤១៧	៥៩,៥៥៨	២៤២,១៦២
ទឹកប្រាក់ដែលជំពាក់ទៅភាគីសម្ព័ន្ធហិរញ្ញវត្ថុ	២៤	៣៦,៦៦៧	១៥០,០៧៨	២៣,០១៨	៩៣,៥៨៩
ប្រាក់កម្ចី	១៦	១២,៦១៤	៥១,៦២៩	៤,១៨០	១៦,៩៩៧
បំណុលភតិសន្យា	៨	៧២	២៩៥	-	-
ពន្ធលើប្រាក់ចំណូលត្រូវបង់		១,៦៤០	៦,៧១៣	៩២៨	៣,៧៧៣
បំណុលរយៈពេលខ្លី		១២៤,៧៤៣	៥១០,៥៧៤	៩៥,៩៩៩	៣៩០,៣៦៦
បំណុលសរុប		២៣១,១៦៤	៩៤៦,១៥៥	១៩៣,២៣០	៧៨៥,៦០៨
មូលធន និងបំណុលសរុប		២៤៨,២៩០	១,០១៦,២៥២	២០៧,១៦៥	៨៤២,៣៣០

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ចំណូល	១៩	៤៩,៦៧៣	២០៣,០១៤	៥៦,៨២៧	២៣១,០៥៨
ចំណាយប្រតិបត្តិការ	២០	(៣៣,៨៣៤)	(១៣៨,២៨១)	(៥២,០៤៧)	(២១១,៦២៥)
ចំណូលផ្សេងៗ		៧	២៩	៤	១៦
ចំណេញ/ ខាត ផ្សេងៗ	២១	(២០)	(៨២)	១,០១៣	៤,១២៦
ចំណេញមុនពន្ធពិភាពប្រាក់ប្រចាំថ្ងៃ		១៥,៨២៦	៦៤,៦៨០	៥,៧៩៧	២៣,៥៧៥
ចំណូលហិរញ្ញប្បទាន		២៩	១១៩	១២	៤៨
ចំណាយហិរញ្ញប្បទាន	២២	(៦,៦១២)	(២៧,០២៣)	(៣,៤៦៦)	(១៤,០៩៤)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៩,២៤៣	៣៧,៧៧៦	២,៣៤៣	៩,៥២៩
ការចំណាយពន្ធលើប្រាក់ចំណូល	២៣	(២,០៣៩)	(៨,៣៣៣)	(៥៦៨)	(២,៣១១)
ចំណេញក្នុងឆ្នាំ		៧,២០៤	២៩,៤៤៣	១,៧៧៥	៧,២១៨
ចំណេញសន្មតក្នុងឆ្នាំសម្រាប់:					
ម្ចាស់ក្រុមហ៊ុន		៧,២០៧	២៩,៤៥៥	១,៧៧៥	៧,២១៨
ផលប្រយោជន៍ភាគតិច		(៣)	(១២)	-	-
		៧,២០៤	២៩,៤៤៣	១,៧៧៥	៧,២១៨
ខាតពេញលេញផ្សេងទៀត					
ខ្ទង់គណនីដែលនឹងត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញជា					
ចំណេញឬខាត					
ភាពខុសគ្នានៃអត្រាប្តូរប្រាក់			៤០៦		
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់	១៤.១	(៤,០៤៣)	(១៦,៥២៤)	(១,៨២៤)	(៧,៤១៧)
hedges					
ចំណូលពេញលេញសរុប (ខាត)		៣,១៦១	១៣,៣២៥	(៤៩)	(១៩៩)
ចំណូលពេញលេញសរុប/ (ខាត)ក្នុងឆ្នាំសម្រាប់:					
ម្ចាស់ក្រុមហ៊ុន		៣,១៦៤	១៣,៣៣៧	(៤៩)	(១៩៩)
ផលប្រយោជន៍ភាគតិច		(៣)	(១២)	-	-
		៣,១៦១	១៣,៣២៥	(៤៩)	(១៩៩)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់ក្រុមហ៊ុន

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
ចំណូល	១៩	៤៩,៦៧៣	២០៣,០១៤	៥៦,៨២៧	២៣១,០៥៨
ចំណាយប្រតិបត្តិការ	២០	(៣៣,៨០៤)	(១៣៨,១៥៦)	(៥២,០៣៣)	(២១១,៥៧៣)
ចំណូលផ្សេងៗ		៧	២៩	៣	១៤
ចំណេញ/ ខាតផ្សេងៗ	២១	(២០)	(៨២)	១,០១៣	៤,១២៦
ចំណេញមុនពន្ធគិតការប្រាក់ និងពន្ធ		១៥,៨៥៦	៦៤,៨០៥	៥,៨១០	២៣,៦២៥
ចំណូលហិរញ្ញប្បទាន		២៩	១១៩	១២	៤៨
ចំណាយហិរញ្ញប្បទាន	២២	(៦,៦១២)	(២៧,០២៣)	(៣,៤៦៦)	(១៤,០៩៤)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៩,២៧៣	៣៧,៩០១	២,៣៥៦	៩,៥៧៩
ការចំណាយពន្ធលើប្រាក់ចំណូល	២៣	(២,០៣៩)	(៨,៣៣៣)	(៥៦៨)	(២,៣១១)
ចំណេញក្នុងឆ្នាំ		៧,២៣៤	២៩,៥៦៨	១,៧៨៨	៧,២៦៨
ខាតពេញលេញផ្សេងទៀត					
<i>ខ្ទង់គណនីដែលនឹងត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញជាចំណេញឬខាត</i>					
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	៣៩១	-	-
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់ hedges	១៤.១	(៤,០៤៣)	(១៦,៥២៤)	(១,៨២៤)	(៧,៤១៧)
ចំណូលពេញលេញសរុប(ខាត)		៣,១៩១	១៣,៤៣៥	(៣៦)	(១៤៩)

របាយការណ៍បម្រែបម្រួលមូលធនរបស់សម្ព័ន្ធក្រុមហ៊ុន

	សំគាល់	កម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុន				ផលប្រយោជន៍ ភាគតិច តាន់ដុល្លារអាមេរិក	មូលធនសរុប	
		មិនអាចបែងចែក		អាចបែងចែក ចំណេញរក្សាទុក តាន់ដុល្លារអាមេរិក	សរុប តាន់ដុល្លារអាមេរិក		តាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៣)
		ដើមទុន តាន់ដុល្លារអាមេរិក	ដើមទុនបម្រុងទុក តាន់ដុល្លារអាមេរិក					
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	១៤	៧,១០០	(១,៧៧២)	៨,៥៩៥	១៣,៩២៣	-	១៣,៩២៣	៥៦,៦១១
ចំណេញក្នុងឆ្នាំ		-	-	៧,២០៧	៧,២០៧	(៣)	៧,២០៤	២៩,៤៤៣
បន្ថែមដើមទុនដោយ ផលប្រយោជន៍ភាគតិច ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ		-	-	-	-	៨	៨	៣៣
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់ hedges	១៤.១	-	(៤,០៤៣)	-	(៤,០៤៣)	-	(៤,០៤៣)	(១៦,៥២៤)
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់		-	-	-	-	-	-	៣៩៤
សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០		៧,១០០	(៥,៨១៥)	១៥,៨០២	១៧,០៨៧	៥	១៧,០៩២	៦៩,៩៥៧
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨		៧,១០០	៥២	២០,៦៣១	២៧,៧៨៣	-	២៧,៧៨៣	១១២,៩០៤
ផលប៉ះពាល់នៃ CIFRS ១៥		-	-	(១៣,៨១១)	(១៣,៨១១)	-	(១៣,៨១១)	(៥៦,១១៤)
ការរៀបចំរបាយការណ៍ឡើងវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨		៧,១០០	៥២	៦,៨២០	១៣,៩៧២	-	១៣,៩៧២	៥៦,៧៩០
ចំណេញក្នុងឆ្នាំ		-	-	១,៧៧៥	១,៧៧៥	-	១,៧៧៥	៧,២១៨
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់ hedges	១៤.១	-	(១,៨២៤)	-	(១,៨២៤)	-	(១,៨២៤)	(៧,៤១៧)
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់		-	-	-	-	-	-	២០
សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩		៧,១០០	(១,៧៧២)	៨,៥៩៥	១៣,៩២៣	-	១៣,៩២៣	៥៦,៦១១

របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន

	សំគាល់	← មិនអាចបែងចែកបាន →		អាចបែងចែកបាន ចំណេញរក្សាទុក ពាន់ដុល្លារអាមេរិក	មូលធនសរុប	
		ដើមទុន ពាន់ដុល្លារអាមេរិក	ដើមទុនបម្រុងទុក ពាន់ដុល្លារអាមេរិក		ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៣)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	១៤	៧,១០០	(១,៧៧២)	៨,៦០៧	១៣,៩៣៥	៥៦,៦៦២
ចំណេញក្នុងឆ្នាំ				៧,២៣៤	៧,២៣៤	២៩,៥៦៨
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់ hedges	១៤.១		(៤,០៤៣)	-	(៤,០៤៣)	(១៦,៥២៤)
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់		-	-	-	-	៣៩១
សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		៧,១០០	(៥,៨១៥)	១៥,៨៤១	១៧,១២៦	៧០,០៩៧
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨		៧,១០០	៥២	២០,៦៣១	២៧,៧៨៣	១១២,៩០៥
ផលប៉ះពាល់នៃ CIFRS ១៥		-	-	(១៣,៨១២)	(១៣,៨១២)	(៥៦,១១៨)
ការរៀបចំរបាយការណ៍ឡើងវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨		៧,១០០	៥២	៦,៨១៩	១៣,៩៧១	៥៦,៧៨៧
ចំណេញក្នុងឆ្នាំ		-	-	១,៧៨៨	១,៧៨៨	៧,២៦៨
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់ hedges	១៤.១	-	(១,៨២៤)	-	(១,៨២៤)	(៧,៤១៧)
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់		-	-	-	-	២៤
សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩		៧,១០០	(១,៧៧២)	៨,៦០៧	១៣,៩៣៥	៥៦,៦៦២

ជូនភ្ជាប់កំណត់សម្គាល់ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
			(សំគាល់ ៤.២)		(សំគាល់ ៤.២)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		៩,២៤៣	៣៧,៧៧៦	២,៣៤៣	៩,៥២៩
និយ័តកម្មសម្រាប់៖					
រំលស់	៧	១,១៧៨	៤,៨១៤	៣៧៣	១,៥១៥
រំលស់លើទ្រព្យសកម្មអរូបិយ		២	៨	៥	២០
ចំណូលពីការប្រាក់		(២៩)	(១១៩)	(១២)	(៤៨)
ចំណាយពីការប្រាក់		៦,៦១២	២៧,០២៣	៣,៤៦៦	១៤,០៩៤
ការបាត់បង់លើរូបិយប័ណ្ណបរទេស		១០	៤១	(១,៥១៨)	(៦,១៧១)
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(៥)	(២០)	(៤)	(១៥)
ប្រាក់ចំណេញមុនបម្រែបម្រួលដើមទុនបង្វិល					
		១៧,០១១	៦៩,៥២៣	៤,៦៥៣	១៨,៩២៤
បម្រែបម្រួលដើមទុនបង្វិល៖					
គណនីអតិថិជននិងគណនីត្រូវទទួលផ្សេងៗ		៧,១៣៧	២៩,២១២	(៩,៩៥៨)	(៤០,៤៨៩)
ទ្រព្យសកម្មកិច្ចសន្យា		(៣៧,៨៨៨)	(១៥៥,០៧៦)	(៤៦,៣២៥)	(១៨៨,៣៥៦)
សន្និធិ		(៤,៣៣៥)	(១៧,៧៤៣)	-	-
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ		៣,៣៣៤	១៣,៦៤៦	៥៨,៩៩៣	២៣៩,៨៦៥
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហ្នាតិជំពាក់/ជំពាក់ទៅភាគីសម្ព័ន្ធហ្នាតិ		១៣,២៥៩	៥៤,២៦៩	(២៧,០៨៨)	(១១០,១៤១)
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ		១,៦៦៥	៦,៨១៥	(៤០,១៨៥)	(១៦៣,៣៨៥)
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ					
		១៨៣	៦៤៦	(៥៩,៩១០)	(២៤៣,៥៨២)
ការប្រាក់ដែលបានទទួល		២៩	១១៩	១២	៤៨
ការប្រាក់បានបង់		(៣៦៧)	(១,៥០០)	(២០៤)	(៨៣០)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(៨៧៤)	(៣,៥៧២)	(៣,០២៥)	(១២,៣០១)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ					
		(១,០២៩)	(៤,៣០៧)	(៦៣,១២៧)	(២៥៦,៦៦៥)

របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន (ត)

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)	
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	(១៤,១៨៣)	(៥៧,៩៦៦)	(៧០៧)	(២,៨៧៣)
ការទិញទ្រព្យសកម្មអរូបិយ		(៤)	(១៦)	(៨)	(៣៣)
ការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		១៥	៦១	៤	១៥
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៤,១៧២)	(៥៧,៩២១)	(៧១១)	(២,៨៩១)
សកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងកម្ចីធនាគារ	១៦.១	(១២,២៩០)	(៥០,២២៩)	(៦,៦៥៨)	(២៧,០៧៣)
ការទទួលយកប្រាក់កម្ចីធនាគារ	១៦.១	២៥,៥៩៨	១០៤,៦១៩	៨២,៨១១	៣៣៦,៧០៨
ការទូទាត់បំណុលភតិសន្យា	១៦.១	(៦៧)	(២៧៤)	-	-
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(៤៨៧)	(១,៩៩០)	(៤៥០)	(១,៨៣០)
ការប្រាក់បានបង់		(៥,៣៦៨)	(២១,៩៣៩)	(២,៧៦៦)	(១១,២៤៨)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		៧,៣៨៦	៣០,១៨៧	៧២,៩៣៧	២៩៦,៥៥៧
បម្រែបម្រួលសាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សមមូល		(៧,៨១៥)	(៣២,០៤១)	៩,០៩៩	៣៧,០០១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		៩,៦៦២	៣៩,២៨៨	៥៦៣	២,២៨៨
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	៣១៣	-	១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ	១៣	១,៨៤៧	៧,៥៦០	៩,៦៦២	៣៩,២៨៨

របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)	
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធគិតពន្ធ		៩,២៧៣	៣៧,៩០១	២,៣៥៦	៩,៥៧៩
និយ័តកម្មសម្រាប់៖					
រំលស់	៧	១,១៧៨	៤,៨១៤	៣៧៣	១,៥១៧
រំលស់លើទ្រព្យសកម្មអរូបិយ		២	៨	៥	២០
ចំណូលពីការប្រាក់		(២៩)	(១១៩)	(១២)	(៤៨)
ចំណាយពីការប្រាក់		៦,៦១២	២៧,០២៣	៣,៤៦៦	១៤,០៩៤
ការបាត់បង់លើរូបិយប័ណ្ណបរទេស		១០	៤១	(១,៥១៨)	(៦,១៧១)
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(៥)	(២០)	(៤)	(១៥)
ប្រាក់ចំណេញមុនបម្រែបម្រួលដើមទុនបង្វិល		១៧,០៤១	៦៩,៦៨៨	៤,៦៦៦	១៨,៩៧៦
បម្រែបម្រួលដើមទុនបង្វិល៖					
គណនីអតិថិជននិងគណនីត្រូវទទួលផ្សេងៗ		៧,១៥២	២៩,២៧៣	(៩,៩៥៨)	(៤០,៤៨៩)
ទ្រព្យសកម្មកិច្ចសន្យា		(៣៧,៨៨៨)	(១៥៥,០៧៦)	(៤៦,៣២៥)	(១៨៨,៣៥៦)
សន្និធិ		(៤,៣៣៥)	(១៧,៧៤៣)	-	-
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ		៣,៣៣៤	១៣,៦៤៦	៥៨,៩៩៣	២៣៩,៨៦៥
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហ្វាតិជំពាក់/ជំពាក់ទៅ		១៣,២៥១	៥៤,២៣៦	(២៧,០៨៨)	(១១០,១៤១)
ភាគីសម្ព័ន្ធហ្វាតិ					
ទឹកប្រាក់ដែលក្រុមហ៊ុនកូនជំពាក់		(៣៧)	(១៥១)	-	-
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ		១,៦៦៧	៦,៨២៣	(៤០,១៨៨)	(១៦៣,៤០១)
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		១៨៥	៦៥៦	(៥៩,៩០០)	(២៤៣,៥៤៦)
ការប្រាក់ដែលបានទទួល		២៩	១១៩	១២	៤៨
ការប្រាក់បានបង់		(៣៦៧)	(១,៥០០)	(២០៤)	(៨៣០)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(៨៧៤)	(៣,៥៧២)	(៣,០២៥)	(១២,៣០១)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១,០២៧)	(៤,២៩៧)	(៦៣,១១៧)	(២៥៦,៦២៩)

របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

(ត)

	សំគាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)	
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	(១៤,១៨៣)	(៥៧,៩៦៦)	(៧០៧)	(២,៨៧៣)
ការទិញទ្រព្យសកម្មអរូបិយ		(៤)	(១៦)	(៨)	(៣៣)
ការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធ		(១០)	(៤១)	-	-
ការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		១៥	៦១	៤	១៥
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៤,១៨២)	(៥៧,៩៦២)	(៧១១)	(២,៨៩១)
សកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងកម្ចីធនាគារ	១៦.១	(១២,២៩០)	(៥០,២២៩)	(៦,៦៥៨)	(២៧,០៧៣)
ការទទួលយកប្រាក់កម្ចីធនាគារ	១៦.១	២៥,៥៩៨	១០៤,៦១៩	៨២,៨១១	៣៣៦,៧០៨
ការទូទាត់បំណុលភតិសន្យា	១៦.១	(៦៧)	(២៧៤)	-	-
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(៤៨៧)	(១,៩៩០)	(៤៥០)	(១,៨៣០)
ការប្រាក់បានបង់		(៥,៣៦៨)	(២១,៩៣៩)	(២,៧៦៦)	(១១,២៤៨)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		៧,៣៨៦	៣០,១៨៧	៧២,៩៣៧	២៩៦,៥៥៧
បម្រែបម្រួលសាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		(៧,៨២៣)	(៣២,០៧២)	៩,១០៩	៣៧,០៣៧
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		៩,៦៤៦	៣៩,២២២	៥៣៧	២,១៨៣
		-	៣១២	-	២
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ	១៣	១,៨២៣	៧,៤៦២	៩,៦៤៦	៣៩,២២២

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១ ព័ត៌មានអំពីក្រុមហ៊ុន

ផេសចិក (ខេមបូឌា) ភីអិលស៊ី ត្រូវបានចុះបញ្ជី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវ មានកំរិត និងត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន Pestech International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និងមានអាសយដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយបានចុះបញ្ជីលក់មូលបត្រនៅទីផ្សារគោលនៃផ្សារភាគហ៊ុនប្រទេស ម៉ាឡេស៊ី។

ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមលេខពាណិជ្ជកម្ម ០០០០០៩៥៧។ ជាមួយដើមទុនចុះបញ្ជីដំបូង មានចំនួន ៧.១០០.០០០ ដុល្លារអាមេរិក ចែកជា ៧១.០០០.០០០ ភាគហ៊ុនដែលមានតម្លៃចាត់តាំងលើប័ណ្ណចំនួន០.១០ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺសាងសង់ស្ថានីយអគ្គិសនីរងនិងបណ្តាញបញ្ជូន។

ផេសចិក (មីយ៉ាន់ម៉ា) លីមីតធីត ("ក្រុមហ៊ុនបុត្រសម្ព័ន្ធ") ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែល ៩៩.៩៩% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនក្រោមការចុះបញ្ជីលេខ ១១៧៩៣៨០៩៣ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលចេញដោយក្រសួងផែនការនិងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុន Pestech Hinthar Corporation Limited ត្រូវបានដាក់បញ្ចូលជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែល ៦០% កាន់កាប់ដោយក្រុមហ៊ុន ផេសចិក (មីយ៉ាន់ម៉ា) លីមីតធីតក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា ២០១៧ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិកដែលស្មើ និងភាគ ហ៊ុនចំនួន ៥០.០០០ ភាគហ៊ុន។

ក្រុមហ៊ុន Pestech Microgrid លីមីតធីត ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែល ៩០% កាន់ កាប់ដោយក្រុមហ៊ុន Pestech Hinthar ឧបភីរេសិន លីមីតធីតក្រោមការគ្រប់គ្រងច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិក ដែលស្មើ នឹង ១០.០០០ សន្លឹកហ៊ុន។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន Pestech Hinthar ឧបភីរេសិន លីមីតធីត និងក្រុមហ៊ុន Pestech Microgrid លីមីតធីតជាក្រុម ហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកំណត់ក្នុងកំណត់សម្គាល់ទី៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនគឺនៅផ្ទះលេខ៦ ផ្លូវលេខ៥៨៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់/ប្រយោល មានទីតាំងនៅ បន្ទប់លេខ០១-០៥ ជាន់ ទី១០ អគារការិយាល័យទីក្រុងJunction កែងផ្លូវ២៧ និងផ្លូវBogyoke Aung San ទីក្រុងយ៉ានហ្គន ប្រទេសមីយ៉ាន់ម៉ា និងផ្លូវThapyaynyo លេខ៣៣៩ Shinsawpu Ward Sannchaung ទីក្រុងយ៉ានហ្គន នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងកំឡុង ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

២ របាយការណ៍អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុនត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយ ការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាគឺដូចគ្នានឹងស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិពេញលេញ (“IFRSs”) ដែលបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ពីព្រោះស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ (“NAC”) ដោយ មិនបានឆ្លងកាត់ការកែប្រែដូចជាស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាឡើយ។

៣. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ

៣.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅនឹងស្តង់ដារមានស្រាប់ដែលមានប្រសិទ្ធភាព និងត្រូវបានអនុម័ត ដោយក្រុមហ៊ុននាការបរិច្ឆេទថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

CIFRS១៦ “ភតិសន្យា”

CIFRS១៦ “ភតិសន្យា” ជំនួសអោយ CIAS១៧ “ភតិសន្យា” រួមជាមួយនឹងការបកស្រាយដោយចំនួនបី (IFRIC៤ “កំណត់ថាតើការជួលមានផ្ទុកភតិសន្យា”, SIC១៥ “ការលើកទឹកចិត្តទៅលើប្រតិបត្តិការនៃភតិសន្យា” និងSIC២៧ “វាយតម្លៃលើធាតុផ្សំនៃប្រតិបត្តិការដែលពាក់ព័ន្ធនឹងទម្រង់ច្បាប់នៃភតិសន្យា”) ។

ការអនុម័តនៃស្តង់ដារថ្មីនេះ បានធ្វើឱ្យសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិនិងបំណុល ជួលដែលពាក់ព័ន្ធនឹងការជួល និងកិច្ចសហការពីមុនទាំងអស់លើកលែងតែលក្ខខណ្ឌដែលបានកំណត់ថាមានតម្លៃទាប ឬមានរយៈពេលជួលនៅសល់តិចជាង ១២ ខែគិតចាប់ពីថ្ងៃដាក់ពាក្យជំហូង។

ស្តង់ដារថ្មីត្រូវបានអនុវត្តដោយប្រើវិធីសាស្ត្រ Retrospective Approach ដែលត្រូវបានកែប្រែដោយលទ្ធផលបន្ថែមនៃ ការអនុវត្តស្តង់ដារ CIFRS១៦ ត្រូវបានទទួលស្គាល់នៅក្នុងការកែតម្រូវមូលធន ទៅនឹងតុល្យភាពនៃប្រាក់ចំណូលដែល បានរក្សាទុកសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ សម្រាប់ការិយបរិច្ឆេទមុនមិនត្រូវបានកំណត់ឡើងវិញទេ។

នាការបរិច្ឆេទនេះសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក៏បានជ្រើសរើសធ្វើការវាស់វែងទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវតាមចំនួនទឹកប្រាក់ស្មើនឹងបំណុលភតិសន្យាដែលត្រូវបានកែសម្រួលសម្រាប់ការទូទាត់ភតិសន្យាបង់ប្រាក់ជាមុនឬដែលបានកើតឡើងដែលមាននៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ។ ជំនួសឱ្យការអនុវត្តការចុះតម្លៃលើសិទ្ធិប្រើប្រាស់ត្រឹមត្រូវនៅកាលបរិច្ឆេទនៃការដាក់ពាក្យជំហូងក្រុមហ៊ុននិងក្រុមហ៊ុនបានពឹងផ្អែកលើការវាយតម្លៃជាប្រវត្តិសាស្ត្ររបស់ខ្លួនថាតើកិច្ចសន្យាជួលមានច្រើនយ៉ាងដូចម្តេចមុនកាលបរិច្ឆេទនៃការដាក់ពាក្យជំហូង CIFRS ១៦ ។

សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់គោលការណ៍សម្រាប់កំណត់រយៈពេលជួលនៅពេលពិចារណាលើជម្រើសដើម្បីពង្រីកនិងបញ្ចប់កិច្ចសន្យាជួល។

ខាងក្រោមនេះគឺជាការផ្ទេរផ្តល់នៃសន្និធិក្នុងរបាយការណ៍ហិរញ្ញវត្ថុរវាង CIAS ១៧ និង CIFRS ១៦ នាការិយបរិច្ឆេទនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ ៖

	សមមូលយោងពីការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ពាន់ដុល្លារអាមេរិក	ការអនុម័តនៃស្តង់ដារ CIFRS ១៦ ត្រូវបានអនុវត្ត ពាន់ដុល្លារអាមេរិក	សមមូលយោងពីការិយបរិច្ឆេទ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ពាន់ដុល្លារអាមេរិក
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	-	១៦២	១៦២
បំណុលភតិសន្យា	-	(១៦២)	(១៦២)
សរុប	-	-	

ខាងក្រោមនេះគឺជាការផ្ទេរផ្តល់នៃប្រតិបត្តិការកិច្ចសន្យាជួលសរុបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជាមួយបំណុលដែលត្រូវបានទទួលស្គាល់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ៖

	ពាន់ដុល្លារអាមេរិក
ប្រតិបត្តិការកិច្ចសន្យាជួលសរុបត្រូវបានបង្ហាញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	១៧៦
ប្រតិបត្តិការបំណុលភតិសន្យាមុនពេលបញ្ចុះថ្លៃ	១៧៦
បញ្ចុះតម្លៃដោយប្រើអត្រាប្រាក់កម្ចីកើនឡើង	(១៤)
ប្រតិបត្តិការនៃបំណុលភតិសន្យា	១៦២

៣.២ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅនឹងស្តង់ដារមានស្រាប់ដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់ត្រូវបានអនុវត្តដោយសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន

ស្តង់ដារនិងការបកស្រាយដែលត្រូវបានចេញប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនៅឡើយរហូតដល់កាលបរិច្ឆេទចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានបង្ហាញដូចខាងក្រោម។ ក្រុមហ៊ុនមានបំណងទទួលយកស្តង់ដារទាំងនេះប្រសិនបើអាចអនុវត្តបាននៅពេលដែលវាមានប្រសិទ្ធភាព។

- កិច្ចសន្យាធានារ៉ាប់រង CIFRS ១៧
- និយមន័យនៃអាជីវកម្ម (វិសោធនកម្មចំពោះស៊ីអេហ្វអេស ៣)
- និយមន័យនៃឯកសារ (វិសោធនកម្មលើស៊ីអាយអេស ១ និងស៊ីអាយអេស ៨)
- ក្របខ័ណ្ឌគោលគំនិតសម្រាប់របាយការណ៍ហិរញ្ញវត្ថុ

៤ សេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ

៤.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានបង្ហាញជាដុល្លារអាមេរិក (“USD”) ត្រូវបានរៀបចំ ក្រោមថ្លៃដើមជាប្រវត្តិសាស្ត្រ និងត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ រូបិយប័ណ្ណដុល្លារអាមេរិកត្រូវកាត់ខ្ទង់ពាន់ និងរូបិយប័ណ្ណរៀលត្រូវកាត់ខ្ទង់លាន។

ថ្លៃដើមប្រវត្តិសាស្ត្រជាទូទៅផ្អែកលើតម្លៃសមស្រប ដែលបានផ្តល់សំរាប់ការដោះដូរទិញទំនិញ និងសេវាកម្ម។

៤.២ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺរៀល។ ក៏ប៉ុន្តែដោយសារសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានប្រតិបត្តិការ អាជីវកម្ម និងរក្សាកំណត់ត្រាគណនេយ្យបឋមជាដុល្លារអាមេរិកគណៈគ្រប់គ្រងបានកំណត់ដុល្លារអាមេរិក ជារូបិយប័ណ្ណ គោលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់គោលបំណងនៃការវាស់វែង និងបង្ហាញព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹម សារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ក្រៅពីដុល្លារអាមេរិកត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ ទូទៅនៅកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណផ្សេង ក្រៅពីដុល្លារអាមេរិក នៅ កាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនាកាលបរិច្ឆេទនៃ ប្រតិបត្តិការ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណបរទេសត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ។

ការប្តូរចំនួនទឹកប្រាក់ពីដុល្លារអាមេរិក ទៅជាខ្មែររៀល បានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណង ដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) ព្រមទាំងត្រូវបានធ្វើឡើង ដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដែលបានបង្ហាញជាប្រាក់រៀលដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិកដូចដែលបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារ៖

	២០២០	២០១៩
អត្រាមធ្យម	៤.០៨៧	៤.០៥២
អត្រាចុងត្រា	៤.០៩៣	៤.០៧៥

៤.៣ មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន បានរួមបញ្ចូលទាំងរបាយការណ៍របស់ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់វា។ ក្រុមហ៊ុនទទួលបាន និងធ្វើការត្រួតពិនិត្យតាមរយៈការកាន់កាប់ច្រើនជាងពាក់កណ្តាលនៃសិទ្ធិបោះឆ្នោតក្នុង ក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ការចំណេញ និងការខាតបង់មិនសមហេតុផលលើប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានលុបចោល។ នៅពេលការខាតបង់មិនសមហេតុផល លើការលក់ទ្រព្យសម្បត្តិនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ត្រូវបានលុបចោលសម្រាប់ការ ដាក់បញ្ចូលគ្នា ទ្រព្យសម្បត្តិមូលដ្ឋានក៏ត្រូវបានធ្វើការសាកល្បងសម្រាប់ឱនភាព។ ចំនួនទឹកប្រាក់ដែលបានរាយការណ៍ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកែតម្រូវនៅពេលចាំបាច់ ដើម្បីធានាឲ្យមានភាពស៊ី សង្វាក់ជាមួយគោលនយោបាយគណនេយ្យដែលបានអនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន។

ប្រាក់ចំណេញ ឬការខាតបង់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញ ឬបោះចោលក្នុងអំឡុងពេលនេះត្រូវបានទទួលស្គាល់ពីកាលបរិច្ឆេទដែលមានសុពលភាពនៃការទិញ ឬរហូតដល់កាលបរិច្ឆេទដែលមានសុពលភាពនៃការលុបចោលតាមដែលអាចអនុវត្តបាន។

៤.៤ ការទទួលស្គាល់ចំណូល

ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅពេលដែល កាតព្វកិច្ចក្នុងកិច្ចសន្យាជាមួយអតិថិជនមានការពេញចិត្ត ពោលគឺនៅពេលដែល “ត្រួតពិនិត្យ” ទំនិញឬសេវាកម្ម ដែលផ្អែកលើកាតព្វកិច្ចជាក់លាក់ដែលត្រូវបានផ្ទេរទៅឱ្យអតិថិជន។

កាតព្វកិច្ចគឺជាការសន្យាក្នុងការផ្ទេរទំនិញឬសេវាកម្មផ្សេងគ្នា (ទំនិញឬ សេវាកម្មដែលមានលក្ខណៈដូចគ្នានិង មានលំនាំនៃការផ្ទេរ) ទៅអតិថិជនដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសន្យា និងបញ្ជាក់នៅក្នុងការអនុវត្តអាជីវកម្មតាមក្រុមហ៊ុន និងការអនុវត្តអាជីវកម្មតាមទំលាប់របស់ក្រុមហ៊ុន។

ប្រាក់ចំណូលត្រូវបានកំណត់ តាមការពិចារណាដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជឿជាក់ថាមានសិទ្ធិក្នុងការផ្ទេរទំនិញឬសេវាកម្មដែលបានសន្យាជូនអតិថិជនដោយមិនរាប់បញ្ចូលចំនួនដែលប្រមូលបានពីតតិយជន ដូចជាពន្ធអាករលើធាតុចេញ ឬពន្ធលើទំនិញនិងសេវាកម្ម។

ប្រសិនបើការពិនិត្យពិច័យមានភាពខុសគ្នាដោយសារតែអប្បហារ ការបង្វិលសងប្រាក់វិញ បំណុល ប្រាក់លើកទឹកចិត្ត ប្រាក់ពិន័យ ភាពស្រដៀងគ្នាផ្សេងទៀតសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានវាយតម្លៃនូវចំនួនទឹកប្រាក់ដែលវាស្ថិតនៅលើតម្លៃដែលរំពឹងទុកឬជាលទ្ធផល។ ប្រសិនបើកិច្ចសន្យាជាមួយអតិថិជនលើសពីមួយ ចំនួនដែលរំពឹងទុកត្រូវបានចែកដោយផ្អែកលើតម្លៃលក់ទំនិញឬសេវាកម្មដែលបានសន្យានៅក្នុងកិច្ចសន្យា។

ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងកម្រិតមួយដែលវាអាចទៅរួចដែលថាការបញ្ជ្រាសនូវបរិមាណប្រាក់ចំណូលដែលបានទទួលនឹងមិនកើតឡើងនៅពេលដែលការជាប់ទាក់ទងមិនច្បាស់លាស់ជាមួយនឹងការគិតពិចារណាត្រូវបានដោះស្រាយជាបន្តបន្ទាប់។

ការត្រួតពិនិត្យទំនិញឬសេវាកម្មដែលបានសន្យាអាចត្រូវបានផ្ទេរតាមពេលវេលាឬនៅពេលវេលា។ ប្រាក់ចំណូលសម្រាប់កាតព្វកិច្ចអនុវត្តដែលមិនតាមពេលវេលាត្រូវបានទទួលស្គាល់នៅពេលវេលាដែលអតិថិជនទទួលបានការត្រួតពិនិត្យទំនិញឬសេវាកម្មដែលបានសន្យា។

ការត្រួតពិនិត្យទំនិញ ឬសេវាកម្មត្រូវបានផ្ទេរតាមពេលវេលាហើយប្រាក់ចំណូលត្រូវបានទទួលស្គាល់តាមពេលវេលាប្រសិនបើ៖

- អតិថិជនក្នុងពេល ទទួលនិងប្រើប្រាស់អត្ថប្រយោជន៍ដែលបានផ្តល់ដោយសម្ព័ន្ធក្រុមហ៊ុននិងការអនុវត្តរបស់ក្រុមហ៊ុននៅពេលដែលសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនអនុវត្ត។
- កាតព្វកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនឬបង្កើនទ្រព្យដែលអតិថិជនកាន់កាប់ជាទ្រព្យត្រូវបានបង្កើតឬកែលម្អ។ ឬ
- ការអនុវត្តរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនបង្កើតទ្រព្យជាមួយនឹងការប្រើប្រាស់ជំនួសទេហើយសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនមានសិទ្ធិបង្ខំក្នុងការទូទាត់សម្រាប់ប្រតិបត្តិការដែលបានបញ្ចប់រហូតមកដល់បច្ចុប្បន្ន។

ប្រាក់ចំណូលសម្រាប់កាតព្វកិច្ចអនុវត្តដែលមិនត្រូវតាមពេលវេលា នឹងត្រូវបានទទួលស្គាល់នៅការិយបរិច្ឆេទណាមួយ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលពីការសាងសង់នាការិយបរិច្ឆេទកន្លងមក ប្រសិនបើវាបង្កើតទ្រព្យសម្បត្តិដោយគ្មានការប្រើប្រាស់ជំនួសហើយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានសិទ្ធិបង្ខំក្នុងការទូទាត់សងរហូតដល់ប្រតិបត្តិការសាងសង់បានបញ្ចប់។ ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងរយៈពេលកិច្ចសន្យាដោយយោងទៅលើវឌ្ឍនភាពឆ្ពោះទៅរកការពេញចិត្តពេញលេញនៃអនុវត្តកាតព្វកិច្ច។

ដំណើរការពេញលេញនៃកាតព្វកិច្ចការអនុវត្តត្រូវបានវាស់វែងផ្អែកលើការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននិងការបញ្ចូលរបស់ក្រុមហ៊ុននិងភាពពេញចិត្តនៃកាតព្វកិច្ចនៃការអនុវត្ត (ឧទាហរណ៍ដោយយោងទៅការស្ទង់មតិនៃការងារដែលបានអនុវត្តឧទាហរណ៍ដំណាក់កាលនៃការបញ្ចប់) ។

ប្រាក់ចំណូលពីកិច្ចសន្យាសាងសង់និងប្រតិបត្តិការត្រូវបានទទួលស្គាល់លើភាគរយនៃវិធីសាស្ត្របញ្ចប់ដែលត្រូវបានវាយតម្លៃតាមរយៈការបូកបញ្ចូលគ្នានៃការវាយតម្លៃអ្នកជំនាញនិងតាមរយៈការពិចារណាលើថ្លៃដើមកិច្ចសន្យាដែលបានកើតឡើងបើប្រៀបធៀបទៅនឹងថ្លៃដើមប៉ាន់ស្មានសរុបដែលមិនមានភាពមិនច្បាស់លាស់ទាក់ទងនឹងការទទួលបានក្រោយ នៃផលទុននិងថ្លៃដើមដែលទាក់ទងអាចត្រូវបានកំណត់សមរម្យ។

នៅពេលដែលលទ្ធផលនៃការអភិវឌ្ឍន៍មិនអាចត្រូវបានប៉ាន់ស្មានសមហេតុផលប្រាក់ចំណូលត្រូវបានទទួលស្គាល់ចំពោះទំហំនៃចំណាយសាងសង់ដែលអាចនឹងទទួលបានមកវិញហើយថ្លៃដើមនៃការសាងសង់ត្រូវបានទទួលស្គាល់ថាជាការចំណាយមួយក្នុងរយៈពេលដែលវាកើតឡើង។

នៅពេលដែលការប៉ាន់ស្មានថាការចំណាយសរុបនឹងលើសពីប្រាក់ចំណូលសរុប ការបាត់បង់ដែលអាចមើលឃើញជាមុនត្រូវបានទទួលស្គាល់ភ្លាមៗចំពោះប្រាក់ចំណេញឬការបាត់បង់ដោយមិនគិតពីថាតើការសាងសង់បានចាប់ផ្តើមឬអត់ ឬដំណាក់កាលនៃការបញ្ចប់សកម្មភាពសំណង់ឬចំនួនប្រាក់ចំណេញដែលរំពឹងទុក។ កើតឡើងលើកិច្ចសន្យាដែលមិនទាក់ទងផ្សេងទៀត។

ប្រាក់ចំណូលលើសដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតលើវិក័យប័ត្រដែលធ្វើជូនអតិថិជនកិច្ចសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មកិច្ចសន្យា។

វិក្កយបត្រ ពីកិច្ចសន្យាដល់អតិថិជនលើប្រាក់ចំណេញដែលត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាតត្រូវបានទទួលស្គាល់ថាជាបំណុលកិច្ចសន្យា។

ប្រាក់ចំណូលផ្សេងទៀតដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលបានគឺតំណាងឱ្យប្រាក់ចំណូលការប្រាក់ដែលត្រូវបានទទួលស្គាល់តាមសមាមាត្រពេលវេលា។

ការផ្តល់សេវាកម្ម

ចំណូលដែលបានមកពីការផ្តល់សេវាវិស្វកម្ម ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញ នៅពេលដែលសេវាកម្មត្រូវបានបំពេញ។

ការលក់សម្ភារៈ

ចំណូលដែលបានមកពីការលក់សម្ភារៈ ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានធ្វើការផ្ទេរទៅឲ្យអ្នកទិញនូវហានិភ័យសំខាន់ៗ និងភាពជាម្ចាស់ ដែលជាទូទៅនៅពេលដែលអតិថិជនបានទទួលយក ការដឹកជញ្ជូនសម្ភារៈដោយគ្មានជំលោះ។

ដើម្បីកំណត់ថាតើត្រូវទទួលស្គាល់ប្រាក់ចំណូលក្រុមហ៊ុនអនុវត្តតាមនីតិវិធី ៥ ជំហាន៖

១. កំណត់អត្តសញ្ញាណកិច្ចសន្យាជាមួយអតិថិជន
២. កំណត់កាតព្វកិច្ចអនុវត្ត
៣. កំណត់តម្លៃប្រតិបត្តិការ
៤. ការបែងចែកតម្លៃប្រតិបត្តិការទៅនឹងកាតព្វកិច្ចអនុវត្ត
៥. ទទួលស្គាល់ចំណូលនៅពេល / កាតព្វកិច្ចបំពេញការងារត្រូវបានពេញចិត្ត

ប្រាក់ចំណូលគួរឱ្យកត់សម្គាល់លើការមិនបញ្ចុះតម្លៃ

ប្រាក់ចំណេញគួរឱ្យកត់សម្គាល់លើការបង្រួបបង្រួមនៃការបញ្ចុះតម្លៃដែលទទួលបានពីសំណង់ត្រូវបានបង្កើតតាមសមាមាត្រពេលវេលាដោយគិតគូរលើចំណូលដែលទទួលបាននិងអត្រាបញ្ចុះតម្លៃដែលមានប្រសិទ្ធភាព។

ចំនួននេះបានមកពីភាពខុសគ្នានៃតម្លៃបច្ចុប្បន្ននៃប្រាក់ចំណូលនាពេលអនាគត និងប្រាក់ចំណូលដែលបានទទួលស្គាល់ក្នុងរយៈពេលសាងសង់។

៤.៥ ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ ក្នុងកំឡុងពេលដែលចំណាយបានកើតឡើង។

៤.៦ ទ្រព្យសម្បត្តិ រោងចក្រ និងគ្រឿងបរិក្ខារ

គ្រប់សម្ភារៈទាំងអស់នៃទ្រព្យសម្បត្តិ រោងចក្រ និងគ្រឿងបរិក្ខារ ត្រូវបានទទួលស្គាល់ដំបូងនៅថ្ងៃដើម។ ថ្លៃដើមកើតឡើងជាបន្តបន្ទាប់ត្រូវបានបញ្ចូលក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែកតែនៅពេលណាដែលផលប្រយោជន៍សេដ្ឋកិច្ចដែលទាក់ទងនឹងសម្ភារៈនោះនឹងហូរចូលមកក្រុមហ៊ុននិងក្រុមហ៊ុន ហើយថ្លៃទាំងនោះអាចត្រូវបានវាស់វែងដោយជឿជាក់បាន។ រាល់ថ្លៃជួសជុល និងថែរក្សាត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលវាបានកើតឡើង។

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងគ្រឿងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់បង្គរពីឱនភាពផ្សេងៗទៀត។

រំលស់

រំលស់ត្រូវបានគណនា ដោយការប្រើប្រាស់វិធីរំលស់ថេរទៅតាមអត្រាប្រចាំឆ្នាំដូចខាងក្រោម៖

	អត្រា
បរិក្ខាររោងចក្រ	៤%-១០%
ម៉ូតូ រថយន្ត	២០%
បរិក្ខារកុំព្យូទ័រ	៣០%
គ្រឿងសង្ហារឹម	២០%

តម្លៃកាកសំណល់ អាយុកាលប្រើប្រាស់ និងមូលដ្ឋានរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញជារៀងរាល់កាលបរិច្ឆេទហិរញ្ញវត្ថុនីមួយៗដើម្បីធានាថានូវទំហំនៃការវិវឌ្ឍសាស្ត្រ និងឆ្នាំនៃការធ្វើរំលស់ ប្រកបដោយសង្គតិភាពជាមួយនឹងការសន្មតពីមុន និងគំរូដែលត្រូវបានរំពឹងទុកនៃការប្រើប្រាស់នៃផលប្រយោជន៍សេដ្ឋកិច្ចរបស់ទ្រព្យសកម្ម រោងចក្រ និងគ្រឿងបរិក្ខារ។ សម្ភារៈទ្រព្យសកម្ម រោងចក្រ និងបរិក្ខារនឹងឈប់កត់ត្រាក្នុងបញ្ជីគណនេយ្យនៅពេលដែលទ្រព្យសកម្មនោះត្រូវបានលក់ ឬក៏រំពឹងថានឹងមិនមានអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលអាចទទួលបាននាពេលអនាគតពីការប្រើប្រាស់ ឬលក់។ រាល់ការចំណេញឬខាតដែលកើតមានឡើងពីការឈប់ទទួលស្គាល់ទ្រព្យសកម្មត្រូវបានរួមបញ្ចូលទៅក្នុងរបាយការណ៍ចំណូលពេញលេញក្នុងឆ្នាំដែលទ្រព្យសកម្មនោះត្រូវបានលក់។ ការចំណេញឬខាតត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.៧ ការធ្វើតេស្តខុសភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ដើម្បីធ្វើការវាយតម្លៃខុសភាព ទ្រព្យសកម្មត្រូវបានចាត់ជាប្រភេទក្នុងកម្រិតទាបបំផុត ដែលមានលំហូរសាច់ប្រាក់ឯករាជ្យមួយផ្នែកធំ (ឯកតាបង្កើតសាច់ប្រាក់)។ ជាលទ្ធផល ទ្រព្យសកម្មមួយចំនួនត្រូវបានវាយតម្លៃខុសភាពដាច់ដោយឡែកនិងមួយចំនួនទៀតវាយតម្លៃជាក្រុម។

ការខាតបង់លើខុសភាពតម្លៃ និងត្រូវបានទទួលស្គាល់នូវចំនួនដែលលើសរវាងទ្រព្យសកម្ម ឬតម្លៃយោងនៃឯកតាបង្កើតសាច់ប្រាក់ និងចំនួនដែលអាចស្រង់មកវិញបាន ហើយតម្លៃដែលអាចស្រង់មកវិញ គឺជាតម្លៃមួយណាដែលខ្ពស់ជាងរវាងតម្លៃទីផ្សារសមរម្យ ដកការចំណាយដែលពាក់ព័ន្ធក្នុងការលក់ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត។ ដើម្បីកំណត់តម្លៃប្រើប្រាស់ គណៈគ្រប់គ្រងត្រូវធ្វើការប៉ាន់ប្រមាណតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត នៃក្រុមនីមួយៗដោយកំណត់អត្រាការប្រាក់ដ៏សមរម្យដើម្បីគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំងនោះ។ ទិន្នន័យប្រើប្រាស់ដើម្បីធ្វើការវាយតម្លៃខុសភាពមានការទាក់ទងដោយផ្ទាល់ទៅនឹងគម្រោងផែនការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដែលបានអនុម័តនិងធ្វើនិយ័តកម្មប្រសិនបើចាំបាច់ ដើម្បីដកផលប៉ះពាល់ពីការរៀបចំ និងធ្វើឲ្យប្រសើរឡើងវិញនៃទ្រព្យសកម្មនោះនាពេលអនាគត។ អត្រាអប្បបរមា ត្រូវបានកំណត់ឡើងសម្រាប់ក្រុមទ្រព្យសកម្មនីមួយៗ ដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសង្ខេបនៃហានិភ័យរបស់ទ្រព្យសកម្មនីមួយៗដូចដែលបានវាយតម្លៃដោយគណៈគ្រប់គ្រង។

ការខាតបង់លើឱនភាពតម្លៃសម្រាប់ឯកតាបង្កើតសាច់ប្រាក់ដំបូង ត្រូវដកចេញពីតម្លៃយោងនៃទ្រព្យសកម្មអរូបីនានានៅក្នុងឯកតាបង្កើតសាច់ប្រាក់នោះ។ ការខាតបង់ឱនភាពដែលនៅសល់ ត្រូវបានបែងចែកតាមសមាមាត្រនៃតម្លៃយោងនៃទ្រព្យសកម្មផ្សេងៗនៅក្នុងឯកតាបង្កើតសាច់ប្រាក់នោះ។ ទ្រព្យសកម្មទាំងអស់ត្រូវបានវាយតម្លៃឡើងវិញជាប្រចាំដើម្បីចង្អុលបង្ហាញថា ការខាតបង់លើឱនភាពតម្លៃដែលបានទទួលស្គាល់កន្លងមកប្រហែលមិនមានការកើតឡើងបន្តទៀត។ ឱនភាពតម្លៃប្រហែលត្រូវបានលុបចោល ប្រសិនបើតម្លៃឯកតាបង្កើតសាច់ប្រាក់លើសពីតម្លៃយោងរបស់វា។

៤.៨ ឧបករណ៍ហិរញ្ញវត្ថុ

ការទទួលស្គាល់ឧបករណ៍ហិរញ្ញវត្ថុ និងការវាស់វែង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុន បានក្លាយទៅជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬ នៅពេលហានិភ័យ និង តម្លៃតបស្នងពីកម្មសិទ្ធិ នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរចេញ។ បំណុលហិរញ្ញវត្ថុនឹងឈប់ទទួលស្គាល់នៅពេលដែលកាតព្វកិច្ច កិច្ចសន្យាបានបញ្ចប់ បានលុបចោល ឬ ផុតកាលកំណត់។

ចំណាត់ថ្នាក់ និងការវាស់វែងជាបន្តបន្ទាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

លើកលែងតែអ្នកទទួលពាណិជ្ជកម្មដែលមិនមានសមាសភាពហិរញ្ញប្បទានដ៏សំខាន់ និងត្រូវវាស់វែងតម្លៃ ប្រតិបត្តិការដោយអនុលោមទៅតាម CIFRS ១៥ ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់វែងដំបូងតាមតម្លៃសមរម្យដែលត្រូវបានកែតម្រូវសម្រាប់ថ្លៃប្រតិបត្តិការ (ប្រសិនបើមាន)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ក្រៅពីការកំណត់និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យត្រូវបានចាត់ថ្នាក់ជាប្រភេទដូចខាងក្រោម៖

- រំលស់ថ្លៃដើម
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញឬខាតបង់ (FVTPL)
- តម្លៃទីផ្សារសមស្របតាមរយៈចំណូលពេញលេញផ្សេងទៀត (FVOCI)

ការបែងចែកត្រូវបានកំណត់ដូចខាងក្រោម៖

- គំរូអាជីវកម្មរបស់ សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ
- លក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ប្រាក់ចំណូល និងចំណាយទាំងអស់ដែលទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានគេទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញរបស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងការចំណាយហិរញ្ញវត្ថុ ចំណូលហិរញ្ញវត្ថុ ឬធាតុរបស់ហិរញ្ញវត្ថុផ្សេងទៀតលើកលែងតែឱនភាពតម្លៃគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវបានបង្ហាញក្នុងចំណាយផ្សេងទៀត។

ការិយបរិច្ឆេទរបាយការណ៍ សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងបានវាស់វែងដោយតម្លៃរំលស់ លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាស់វែងជាបន្តបន្ទាប់

ទ្រព្យសកម្មហិរញ្ញវត្ថុដោយរំលស់ថ្លៃដើម

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃរំលស់ប្រសិនបើទ្រព្យសកម្មមានលក្ខខណ្ឌដូចខាងក្រោម (និងមិនត្រូវបានកំណត់ជា FVTPL)៖

- វាត្រូវបានធ្វើឡើងតាមគំរូអាជីវកម្មដែលមានគោលបំណងដើម្បីកាន់កាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវលំហូរសាច់ប្រាក់ដែលជាការទូទាត់ប្រាក់ដើមនិងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលនៅសល់

បន្ទាប់ពីការទទួលស្គាល់ដំបូងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់វែងតាមរយៈទ្រព្យសកម្មហិរញ្ញវត្ថុចំណាយរំលស់តាមរយៈប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។ ការធ្វើអប្បបរមានិងមិនធ្វើត្រូវធ្វើឡើងប្រសិនបើផលប៉ះពាល់វាមិនមានលទ្ធផលជាសារវន្ត។ គណនីអតិថិជនពាណិជ្ជកម្ម និងអ្នកទទួលផ្សេងទៀតរបស់សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន និងទឹកប្រាក់ដែលភាគីពាក់ព័ន្ធជំពាក់ និងសាច់ប្រាក់សមមូលត្រូវបានចាត់ថ្នាក់ជាឧបករណ៍ហិរញ្ញវត្ថុ។

ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុបង្កើតឡើងដោយរបស់វាត្រូវបានគេឈប់ទទួលស្គាល់នៅពេលដែលកិច្ចសន្យាជាប់កិច្ចសន្យាជាសាច់ប្រាក់ ផុតពីទ្រព្យសម្បត្តិហិរញ្ញវត្ថុផុតកំណត់ឬទ្រព្យសម្បត្តិហិរញ្ញវត្ថុត្រូវបានផ្ទេរទៅឱ្យភាគីផ្សេងទៀតដោយមិនរក្សាការគ្រប់គ្រងឬហានិភ័យនិងរង្វាន់ទាំងអស់នៃទ្រព្យនោះ។

ក្នុងការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងទឹកប្រាក់យោងនិងផលបូកនៃការទទួលស្គាល់ពីមុនក្នុងរបាយការណ៍ចំណេញឬខាតដែលត្រូវបានទទួលស្គាល់នៅក្នុងមូលធន និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាត។

ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

តម្រូវការឱនភាពថ្មីរបស់ CIFRS៩ ប្រើប្រាស់ព័ត៌មានពាក់ព័ន្ធនៅពេលខាងមុខ ដើម្បីទទួលស្គាល់ការខាតបង់ឥណទានដែលរំពឹងទុក ការខាតបង់ឥណទានដែលរំពឹងទុក។ CIFRS៣៩ ដែលត្រូវបានជំនួសនេះគឺ គំរូបាត់បង់ដែលបានកើតឡើង។ ឧបករណ៍ហិរញ្ញវត្ថុដែលនៅក្នុងវិសាលភាពនៃតម្រូវការថ្មីនេះ រួមបញ្ចូលប្រាក់កម្ចី និងទ្រព្យសកម្មហិរញ្ញវត្ថុប្រភេទបំណុលផ្សេងទៀតដែលត្រូវបានវាស់វែងដោយតម្លៃរំលោះនិង តាមរយៈចំណូលពេញលេញផ្សេងទៀត គណនីទទួលពាណិជ្ជកម្ម ទ្រព្យសកម្មកិច្ចសន្យាដែលត្រូវបានគេទទួលស្គាល់ និងវាស់វែងក្រោម CIFRS១៥ និងប្រាក់កម្ចី និងកិច្ចសន្យាធានាហិរញ្ញវត្ថុ (សម្រាប់អ្នករៀបចំកិច្ចសន្យា) ដែលមិនបានវាស់វែងទៅតាមតម្លៃសមស្របតាម រយៈប្រាក់ចំណេញ ឬខាត។

ការទទួលស្គាល់ការខាតបង់ឥណទានលែងពីផ្នែកលើក្រុមហ៊ុនហើយក្រុមហ៊ុនកំណត់អត្តសញ្ញាណព្រឹត្តិការណ៍បាត់បង់ឥណទានដំបូង។ ផ្ទុយទៅវិញក្រុមហ៊ុននិងក្រុមហ៊ុនពិចារណាលើព័ត៌មានទូលំទូលាយនៅពេលវាយតម្លៃហានិភ័យឥណទាននិងវាស់វែងការខាតបង់ឥណទានដែលបានរំពឹងទុករួមមានព្រឹត្តិការណ៍កន្លងមកស្ថានភាពបច្ចុប្បន្នការព្យាករណ៍សមហេតុផលនិងអាចទុកចិត្តបានដែលប៉ះពាល់ដល់ការប្រមូលចំណូលរំពឹងទុកនៃលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍។

ក្នុងការអនុវត្តវិធីសាស្ត្រនេះ ភាពខុសគ្នាត្រូវបានបង្ហាញដោយ៖

- ឧបករណ៍ហិរញ្ញវត្ថុដែលមិនមានការចុះខ្សោយខ្លាំងនូវគុណភាពឥណទានចាប់តាំងពីពេលទទួលស្គាល់ដំបូង ឬការដែលមានហានិភ័យទាប (ដំណាក់កាលទី១) និង
- ឧបករណ៍ហិរញ្ញវត្ថុដែលមានអោយចុះខ្សោយខ្លាំងនូវគុណភាពឥណទានចាប់តាំងពីពេលទទួលស្គាល់ដំបូង ឬពេលដែលមិនមានហានិភ័យទាប (ដំណាក់កាលទី២)

‘ដំណាក់កាលទី៣’ ពាក់ព័ន្ធលើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងនៃឱនភាព នាការបរិច្ឆេទនៃរបាយការណ៍។

ការខាតបង់ឥណទានដែលរំពឹងទុកក្នុងរយៈពេល១២ខែ ត្រូវបានទទួលស្គាល់សម្រាប់ចំណាត់ថ្នាក់ទី១ ខណៈពេលដែលការខាតបង់ឥណទានដែលគេរំពឹងទុកពេញលេញ ត្រូវបានទទួលស្គាល់សម្រាប់ប្រភេទទី២។

ការវាស់វែងនៃការខាតបង់ឥណទានដែលរំពឹងទុក ត្រូវបានវាយតម្លៃលើទឹកប្រាក់ចំណេញប៉ាន់ស្មាននៃការខាតបង់ឥណទានក្នុងរយៈពេលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។

គណនីពាណិជ្ជកម្ម ត្រូវទទួលផ្សេងទៀត និងទ្រព្យសកម្មកិច្ចសន្យា

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានប្រើប្រាស់វិធីសាស្ត្រឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុសាមញ្ញ សម្រាប់គណនីពាណិជ្ជកម្ម និងគណនីទទួលផ្សេងទៀត ព្រមទាំងទ្រព្យសកម្មកិច្ចសន្យា និងកំណត់ត្រាសំវិធានធនដែលខាតបង់ ជាការខាតបង់ឥណទានពេញលេញ។ ទាំងនេះ គឺជាកង្វះខាតដែលរំពឹងទុកនៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដោយគិតពីសក្តានុពលសម្រាប់ការមិនអនុវត្តកាតព្វកិច្ចនៅវេលាណាមួយ ក្នុងកំឡុងពេលនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្នុងការគណនាក្រុមហ៊ុនបានប្រើបទពិសោធន៍ចាស់ៗ សន្ទស្សន៍ខាងក្រៅ និងព័ត៌មានពាក់ព័ន្ធខាងមុខដើម្បីគណនាការខាតបង់ឥណទានដែលបានរំពឹងទុកដោយប្រើវិធីសាស្ត្រកំណត់ខាងក្រៅ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនវាយតម្លៃពីឱនភាពតម្លៃគណនីអតិថិជននិងទ្រព្យសម្បត្តិកិច្ចសន្យាជាសមូហភាពដោយសារអតិថិជនបានស្ថិតក្នុងប្រភេទឥណទានស្រដៀងគ្នា។ ការវិភាគលម្អិតនៃឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុទាក់ទង និង CIFRS៩ ត្រូវបានអនុវត្តនៅក្នុងកំណត់សំគាល់ទី២៧ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។

ចំណាត់ថ្នាក់ និងការវាស់វែងបំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនរួមមានគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ និងទឹកប្រាក់ដែលជំពាក់ទៅភាគីសម្ព័ន្ធឯក ប្រាក់កម្ចី និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃទីផ្សារសមរម្យដែលអាចអនុវត្តបានសម្រាប់តម្លៃប្រតិបត្តិការ លុះត្រាតែសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានកំណត់បំណុលហិរញ្ញវត្ថុក្នុងតម្លៃជាក់ស្តែងតាមការរបាយការណ៍ចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងជាបន្តបន្ទាប់ ក្នុងតម្លៃរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាពលើកលែងតែនិស្សន្ទ និងបំណុលហិរញ្ញវត្ថុដែលកំណត់តាមរយៈការចំណេញឬបាត់បង់ ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងតម្លៃទីផ្សារសមរម្យ ជាមួយនឹងការចំណេញ ឬការខាតបង់ដែលបានទទួលស្គាល់នៅក្នុង របាយការណ៍ចំណូលពេញលេញ (ក្រៅពីឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដែលត្រូវបានកំណត់និងមានប្រសិទ្ធភាពដូចជាឧបករណ៍ការពារហានិភ័យ)។

ចំណាយការប្រាក់ទាំងអស់ និងការផ្លាស់ប្តូរតម្លៃទីផ្សារសមស្របដែលរាយការណ៍នៅក្នុងរបាយការណ៍ចំណូលពេញលេញត្រូវបានរួមបញ្ចូលនៅក្នុងចំណាយ និងចំណូលហិរញ្ញប្បទាន។

សកម្មភាពនិស្សន្ទ និងសកម្មភាពការពារហានិភ័យ

និស្សន្ទត្រូវបានទទួលស្គាល់ដំបូងដោយតម្លៃសមរម្យនៅកាលបរិច្ឆេទដែលកិច្ចសន្យានិស្សន្ទត្រូវបានចូលនិងត្រូវបានវាយតម្លៃឡើងវិញនៅតម្លៃទីផ្សារសមរម្យរបស់ពួកគេនៅចុងបញ្ចប់នៃការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

គណនេយ្យសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃទីផ្សារសមរម្យអាស្រ័យលើថាតើនិស្សន្ទត្រូវបានគេកំណត់ជាឧបករណ៍ការពារហានិភ័យរួមបញ្ចូលលក្ខណៈនៃវត្ថុដែលត្រូវបានគេការពារ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់ចំណាំឧបករណ៍ហិរញ្ញវត្ថុជាក់លាក់មួយចំនួនដូចជា៖

- (១) ធ្វើការការពារហានិភ័យទៅលើទ្រព្យឬបំណុលដែលបានទទួលស្គាល់ឬការសន្យាយ៉ាងច្បាស់លាស់ (ការការពារហានិភ័យតម្លៃសមរម្យ)។
- (២) ធ្វើការការពារហានិភ័យទៅលើ ហានិភ័យជាក់លាក់មួយដែលពាក់ព័ន្ធជាមួយនឹងទ្រព្យសកម្មឬបំណុលដែលត្រូវបានគេទទួលស្គាល់ឬប្រតិបត្តិការព្យាករណ៍ដែលមានសក្តានុពលខ្ពស់ (ការការពារហានិភ័យលំហូរសាច់ប្រាក់) ឬ
- (៣) ធ្វើការការពារហានិភ័យទៅលើ ការវិនិយោគសុទ្ធនៅក្នុងប្រតិបត្តិការបរទេស (ការការពារហានិភ័យមូលនិធិវិនិយោគសុទ្ធ)។

នៅពេលចាប់ផ្តើមធ្វើការការពារហានិភ័យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកត់ត្រាទំនាក់ទំនងសេដ្ឋកិច្ចរវាងឧបករណ៍ការពារហានិភ័យនិងខ្ទង់គណនីដែលមានហានិភ័យរួមទាំងថាតើការផ្លាស់ប្តូរលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យត្រូវបានគេរំពឹងថានឹងទូទាត់ការផ្លាស់ប្តូរលំហូរសាច់ប្រាក់នៃខ្ទង់គណនីដែលត្រូវបានការពារ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកត់ត្រាគោលបំណងនិងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ខ្លួនសម្រាប់អនុវត្តប្រតិបត្តិការការពារហានិភ័យរបស់ខ្លួន។

តម្លៃទីផ្សារសមរម្យនៃឧបករណ៍និស្សន្ទផ្សេងៗដែលត្រូវបានប្រើសម្រាប់គោលបំណងការពារហានិភ័យត្រូវបានបង្ហាញនៅក្នុងកំណត់សំគាល់ ២៨ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។ បំរែបំរួលលើទុនបំរុងដែលបានធ្វើការការពារក្នុងចំណូលដែលមានលក្ខណៈទូលំទូលាយផ្សេងទៀតត្រូវបានបង្ហាញនៅក្នុង របាយការណ៍បម្រែបម្រួលមូលធន។ សមតុល្យនិស្សន្ទពេញលេញ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលរយៈពេលវែងនៅពេលដែលអាយុកាលច្រើនជាង ១២ ខែ នៅពេលដែលអាយុកាលទាបជាង ១២ខែត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មឬបំណុលរយៈពេលខ្លី។ ការជួញដូរនិស្សន្ទ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មឬបំណុលរយៈពេលខ្លី។

(១) ការការពារហានិភ័យតម្លៃទីផ្សារសមស្រប

ការផ្លាស់ប្តូរតម្លៃទីផ្សារនៃនិស្សន្ទដែលត្រូវបានកំណត់និងមានលក្ខណៈគ្រប់គ្រាន់ដូចជាការការពារហានិភ័យតម្លៃទីផ្សារសមរម្យត្រូវបានកត់ត្រារបាយការណ៍ចំណេញ ឬខាតរួមជាមួយនឹងការផ្លាស់ប្តូរណាមួយនៃតម្លៃសមរម្យនៃទ្រព្យសកម្មបំណុលដែលត្រូវបានកំណត់ដោយហានិភ័យ។ ការចំណេញឬខាតទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃអត្រាការប្រាក់ប្តូរអត្រាប្រាក់កម្ចីមានអត្រាថេរត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុង “ចំណាយហិរញ្ញប្បទាន”។ ចំណេញឬខាតទាក់ទងនឹងចំណែកគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់ក្នុង “ចំណេញ/(ខាតបង់ផ្សេងៗ) សុទ្ធ”។ ការផ្លាស់ប្តូរតម្លៃសមរម្យនៃការខ្ចីអត្រាការប្រាក់ថេរអត្រាហានិភ័យដែលត្រូវបានបង្កើនដោយហានិភ័យអត្រាការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់ក្នុង “ចំណាយហិរញ្ញប្បទាន”។

ប្រសិនបើការការពារហានិភ័យលែងមានលក្ខណៈវិនិច្ឆ័យសម្រាប់គណនេយ្យការការពារហានិភ័យការកែតម្រូវទៅនឹងតម្លៃយោង របស់ធាតុដែលត្រូវបានវាស់វែងតាមវិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាពហើយត្រូវបានគេយកទៅរំលស់ហើយកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងរយៈពេលដល់កាលកំណត់ដោយប្រើអត្រាការប្រាក់ដែលមានប្រសិទ្ធភាពគណនាឡើងវិញ។

(២) ការការពារហានិភ័យលំហូរសាច់ប្រាក់

ចំណែកដ៏មានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃត្រឹមត្រូវនៃនិស្សន្ទរុក្ខដែលត្រូវបានចាត់តាំងនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជាមូលនិធិលំហូរសាច់ប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀតនិងប្រមូលផ្តុំជាទុនបំរុងជាភាគលាភ។ ចំណេញឬខាតទាក់ទងនឹងចំណែកដែលគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាតបង់ក្នុង “ចំណេញ/(ខាតបង់ផ្សេងៗ) សុទ្ធ”។ សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនមិនបញ្ចូលមូលដ្ឋានរូបិយប័ណ្ណបរទេស ជាឧបករណ៍ការពារហានិភ័យការផ្លាស់ប្តូរមូលដ្ឋានរូបិយប័ណ្ណបរទេសនៃឧបករណ៍ការពារហានិភ័យ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀតនិងបង្កើនថ្លៃដើមនៃការការពារហានិភ័យក្នុងមូលធន។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់ថ្លៃដើមនៃ ការពារហានិភ័យទាក់ទងនឹងមូលដ្ឋានរូបិយប័ណ្ណបរទេស ក្នុងការការពារហានិភ័យដោយគោលការណ៍ការពារហានិភ័យ។

ចំនួនទឹកប្រាក់ដែលបង្គរនៅក្នុងភាគហ៊ុន (រាប់បញ្ចូលទាំងថ្លៃដើមនៃការការពារហានិភ័យ) ត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញឬខាតក្នុងរយៈពេលដែលលំហូរសាច់ប្រាក់មានឥទ្ធិពលប៉ះពាល់ដល់ប្រាក់ចំណេញឬការបាត់បង់។ ចំណេញឬខាតដែលទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃអត្រាការប្រាក់បានផ្លាស់ប្តូរអត្រាការប្រាក់ខ្ចីអត្រាការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់នៅក្នុង “ចំណាយហិរញ្ញប្បទាន”។ ចំណេញឬខាតទាក់ទងនឹងចំណែកគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់ក្នុង “ចំណេញ / (ខាតបង់ផ្សេងៗ) សុទ្ធ”។

(៣) ការការពារហានិភ័យមូលនិធិវិនិយោគសុទ្ធ

ការការពារហានិភ័យលើការវិនិយោគសុទ្ធនៅក្នុងប្រតិបត្តិការបរទេសត្រូវបានគេរាប់បញ្ចូលក្នុងការការពារហានិភ័យលំហូរសាច់ប្រាក់។

ចំណេញឬខាតណាមួយនៅលើឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃការ
ការពារហានិភ័យត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀតនិង ទុនបម្រុងបង្កក្នុងភាគ
ហ៊ុន។ ចំណេញឬខាតទាក់ទងនឹងចំណែកដែលគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងរបាយ
ការណ៍ចំណេញឬខាតបង់ក្នុង ចំណេញ / (ខាតបង់ផ្សេងៗ) សុទ្ធ។

ចំណេញនិងការខាតបង់ដែលប្រមូលបាននៅក្នុងភាគហ៊ុនត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណេញឬខាតនៅ
ពេលប្រតិបត្តិការបរទេសត្រូវបានគេបោះចោលឬទុកចោលមួយចំណែក។

ការថយចុះនៃឧបករណ៍ហិរញ្ញវត្ថុមួយចំនួនមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់គណនេយ្យការពារហានិភ័យទេ។ ការ
ផ្លាស់ប្តូរតម្លៃត្រូវបាននៃឧបករណ៍និមិត្តរូបដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់គណនេយ្យការពារហានិភ័យត្រូវបាន
ទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញឬខាតហើយត្រូវបានរាប់បញ្ចូលក្នុង ចំណេញ / (ខាតបង់ផ្សេងៗ) សុទ្ធ។

៤.៩ សន្និធិ

សន្និធិនានាត្រូវបានបង្ហាញនៅតម្លៃទាប និងតម្លៃជាក់ស្តែង។ តម្លៃនៃការទទួលបានសម្ភារៈសំណង់រួមទាំងថ្លៃដើមដែល
កើតឡើងក្នុងការនាំរបស់របរនីមួយៗទៅទីតាំងនិងស្ថានភាពបច្ចុប្បន្នរបស់ពួកគេត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រ
ចំណាយជាមធ្យម។ តម្លៃដែលអាចសម្រេចបានពិតប្រាកដគឺជាតម្លៃលក់ដែលបានប៉ាន់ស្មាននៅក្នុងដំណើរការអាជីវកម្ម
ធម្មតាដែលចំណាយតិចជាងការប៉ាន់ស្មានក្នុងការលក់ឬថ្លៃដើមជំនួសនៃទ្រព្យ។

៤.១០ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃនិងប្រាក់បញ្ញើតាមតម្រូវការឥណទានវិបារូបណ៍ រួមទាំងការ
វិនិយោគក្នុងរយៈពេលខ្លី ដែលបំរែបំរួល ជាសាច់ប្រាក់បានឆាប់ ហើយនិងរួចរាល់ក្នុងការផ្លាស់ប្តូរទៅជាចំនួនទឹកប្រាក់ជាក់
លាក់ណាមួយ និងមិនងាយរងហានិភ័យនៃការផ្លាស់ប្តូរតម្លៃ។

៤.១១ មូលធន ទុនបម្រុងទុក និងការទូទាត់ភាគលាភ

ដើមទុនតំណាងឲ្យតម្លៃចារឹកនៃតម្លៃដើមភាគហ៊ុនដែលបានបោះផ្សាយ។ ប្រាក់ចំណេញរក្សាទុក រួមមានប្រាក់ចំណេញ
រក្សានាពេលបច្ចុប្បន្ន និងប្រាក់ចំណេញរក្សាទុកពីឆ្នាំមុន។

ដើមទុនបម្រុងទុកតំណាងដោយតម្លៃសមស្របនៃភាគហ៊ុនដែលបានផ្តល់ក្រោមគម្រោងជំនួយភាគហ៊ុន។ វាជាភាគហ៊ុន
អាស្រ័យលើគំរោងទូទាត់ដែលបានផ្តល់ដោយក្រុមហ៊ុន Pestech International Berhad ទៅនិយោជិករបស់ ក្រុម
ហ៊ុន។ តម្លៃសមស្របនៃភាគហ៊ុនដែលត្រូវបានផ្តល់ត្រូវបានវាស់វែងតាមតម្លៃសមស្របនៃកាលបរិច្ឆេទនៃការផ្តល់ និង
ត្រូវបានទទួលស្គាល់ជាការចំណាយលើអត្ថប្រយោជន៍និយោជិកជាមួយនឹងការកើនឡើងមូលធន។

៤.១២ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានកាតព្វកិច្ចស្របច្បាប់ ឬប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ដែលវាទំនងជាមានលំហូរចេញនៃប្រភពសេដ្ឋកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលអាចប៉ាន់ស្មានបាន។ ការកំណត់លំហូរចេញពេលវេលា ឬចំនួនទឹកប្រាក់ នៅតែអាចមានភាពមិនច្បាស់លាស់។ កាតព្វកិច្ចបច្ចុប្បន្នកើតឡើងតាំងពីវត្តមាននៃការសន្យានិព្វានកូល ឬការសន្យាជាការស្ថាបនាដែលមានលទ្ធផលពីសកម្មភាពកន្លងមកឧទាហរណ៍ការធានារ៉ាប់រងផលិតផលច្បាប់ដោះស្រាយជំលោះ ឬកិច្ចសន្យាសុគតស្មាញ។

សំវិធានធនត្រូវបានវាស់វែងដោយការប៉ាន់ស្មានលើការចំណាយដែលចាំបាច់ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ដោយយោងទៅតាមភស្តុតាងដែលអាចជឿទុកចិត្តបាន នៅចុងការិយបរិច្ឆេទរបាយការណ៍រួមទាំង ហានិភ័យ និងភាពមិនជាក់លាក់ ដែលទាក់ទងទៅនឹងកាតព្វកិច្ចបច្ចុប្បន្ន។ ប្រសិនបើមានកាតព្វកិច្ចស្រដៀងគ្នា ដែលអាចនឹងតម្រូវអោយមានលំហូរចេញសាច់ប្រាក់ ដើម្បីបំពេញនូវកាតព្វកិច្ច ត្រូវបានកំណត់ដោយ ពិចារណាទៅលើថ្នាក់នីមួយៗ នៃកាតព្វកិច្ចនោះ ជាក្រុម។ សំវិធានធនត្រូវធ្វើអប្បហារមកជាតម្លៃបច្ចុប្បន្ន ប្រសិនបើតម្លៃនោះមានភាពជាសារវន្ត។ សំណងណាមួយដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជឿជាក់ថានឹងអាចមានសិទ្ធិប្រមូលបានពីតតិយជន នឹងត្រូវបានទទួលស្គាល់ជាទ្រព្យ សម្បត្តិដាច់ដោយឡែកមួយ។ ទោះជាយ៉ាងណា ទ្រព្យសម្បត្តិនេះមិនអាចលើសពីចំនួនទឹកប្រាក់ដែលពាក់ព័ន្ធទៅនឹងសំវិធានធននោះទេ។ រាល់សំវិធានធនត្រូវបានពិនិត្យឡើងវិញនៅរាល់ចុងការិយបរិច្ឆេទរបាយការណ៍ និងបានកែសម្រួលដើម្បីសមស្របនឹងការប៉ាន់ស្មានថ្មីដែលល្អបំផុត។

ក្នុងករណីទាំងនោះ ពេលដែលមានភាពអាចទៅរួចនៃលំហូរចេញធនធានសេដ្ឋកិច្ច ដែលជាលទ្ធផលនៃកាតព្វកិច្ចបច្ចុប្បន្ន គឺត្រូវបានចាត់ទុកថាមិនទំនង ឬខុសគ្នាខ្លាំង ដូច្នេះពុំមានបំណុលត្រូវបានទទួលស្គាល់។

ភាពអាចទៅរួច នៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចទៅកាន់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដែលមិនគ្រប់លក្ខខណ្ឌក្នុងការទទួលស្គាល់ទ្រព្យសកម្ម ត្រូវចាត់ទុកជាទ្រព្យសកម្មយថាហេតុ។

៤.១៣ ពន្ធលើប្រាក់ចំណូល

ការចំណាយលើពន្ធដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញ រួមមានការបូកសរុបនៃពន្ធពន្យារ និងពន្ធបច្ចុប្បន្នដែលមិនបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ ឬរបាយការណ៍មូលធន។

ពន្ធប្រាក់ចំណូលលើទ្រព្យសកម្ម និង/ឬបំណុល រួមមានកាតព្វកិច្ច ឬការទាមទារពីអាជ្ញាធរសារពើពន្ធដែលទាក់ទងនឹងចុងការិយបរិច្ឆេទរបាយការណ៍បច្ចុប្បន្នឬពីកន្លងមក ដែលមិនបានទូទាត់នាការិយបរិច្ឆេទរបាយការណ៍នោះ។ ពន្ធបច្ចុប្បន្នគឺបំណុលលើប្រាក់ចំណេញជាប់ពន្ធ ដែលខុសពីប្រាក់ចំណេញ ឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការគណនាពន្ធបច្ចុប្បន្ន គឺផ្អែកលើអត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តនៅពេលបន្ទាប់ នាចុងការិយបរិច្ឆេទរបាយការណ៍។

ពន្ធពន្យាលើប្រាក់ចំណូល ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន រវាងទឹកប្រាក់យោងនៃទ្រព្យសកម្មនិងបំណុល និងមូលដ្ឋានពន្ធរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពន្ធពន្យាមិនត្រូវទទួលស្គាល់បឋមលើកេរ្តិ៍ឈ្មោះ ឬលើការទទួលស្គាល់ដំបូងលើទ្រព្យសកម្ម ឬបំណុល លុះត្រាតែប្រតិបត្តិការដែលពាក់ព័ន្ធ ប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញ ឬប្រាក់ចំណេញតាមគណនេយ្យ។

ពន្ធពន្យាលើទ្រព្យសកម្ម និងបំណុលត្រូវបានគណនាដោយមិនគិតអប្បហារ នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាមរយៈពេលនៃការទទួលស្គាល់របស់ពួកគេ ដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តនៅពេលបន្ទាប់នៅចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យាលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជា មានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្នដែលកាត់កងបាន នឹងអាចប្រើប្រាស់បានដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះគឺផ្អែកលើការព្យាករណ៍របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទៅលើលទ្ធផលប្រតិបត្តិការនាពេលអនាគតដែលត្រូវបានកែតម្រូវសម្រាប់ប្រាក់ចំណូល និងការចំណាយដែលមិនជាប់ពន្ធ និងការកំណត់ជាក់លាក់លើការប្រើប្រាស់ពន្ធខាតែដែលមិនបានប្រើណាមួយ និងពន្ធត្រូវបង់។ ពន្ធពន្យាលើបំណុល តែងតែត្រូវបានទទួលស្គាល់ទាំងអស់។

ពន្ធពន្យាលើទ្រព្យសកម្ម និងបំណុលអាចកាត់កងបានតែនៅពេលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានសិទ្ធិ និងគោលបំណងក្នុងការទូទាត់ពន្ធបច្ចុប្បន្នលើទ្រព្យសកម្ម និងបំណុលពីអាជ្ញាធរពន្ធដារដូចគ្នា។

ការផ្លាស់ប្តូរពន្ធពន្យាលើទ្រព្យសកម្ម និងបំណុលត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណេញ ឬចំណាយនៅក្នុងរបាយការណ៍ចំណូលពេញលេញ លើកលែងតែនៅពេលដែលពន្ធទាំងនោះ មានការទាត់ទងនឹងផ្នែកទាំងអស់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណូលលម្អិតផ្សេងទៀត (ដូចជាការវាយតម្លៃដីឡើងវិញ(ឬមូលធនក្នុងករណីណាមួយ ពេលពន្ធពន្យារដែលទាត់ទង ក៏ត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណូលលម្អិតផ្សេងទៀត ឬរបាយការណ៍មូលធន។

៤.១៤ ភតិសន្យាជួល

គោលការណ៍គណនេយ្យអនុវត្តន៍ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននៅពេលចាប់ផ្តើមកិច្ចសន្យាថាតើមានកិច្ចសន្យា ឬមានកិច្ចសន្យាជួល។ នោះគឺប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសម្បត្តិដែលបានកំណត់ក្នុងរយៈពេលមួយជាផ្លូវនឹងការពិចារណា។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងនាមជាអ្នកជួល។

ក្នុងនាមជាអ្នកជួល

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនអនុវត្តវិធីសាស្ត្រទទួលស្គាល់និងវាស់វែងតែមួយសម្រាប់ភតិសន្យាទាំងអស់លើកលែងតែការជួលរយៈពេលខ្លី និងការជួលទ្រព្យសម្បត្តិមានតម្លៃទាប។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានទទួលស្គាល់បំណុលជួលដើម្បីទូទាត់ការជួល និងទ្រព្យសម្បត្តិដែលប្រើសិទ្ធិតំណាងឱ្យសិទ្ធិប្រើប្រាស់ទ្រព្យមូលដ្ឋាន។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ត្រឹមត្រូវនៅកាលបរិច្ឆេទចាប់ផ្តើមនៃការជួល (ឧទា កាលបរិច្ឆេទនៃទ្រព្យសកម្មអាចប្រើបាន)។ ទ្រព្យសកម្មប្រើត្រូវបានវាស់វែងដោយចំណាយតិចការរំលស់បង្កនិងការខាតបង់លើឱនភាពនៃតម្លៃនិងត្រូវបានកែតម្រូវសម្រាប់ការជួសជុលឡើងវិញនូវបំណុលភតិសន្យា។ ថ្លៃដើមនៃសិទ្ធិប្រើប្រាស់មានរាប់បញ្ចូលចំនួនបំណុលដែលត្រូវបានគេដឹងការចំណាយផ្ទាល់ដំបូងដែលកើតឡើងនិងការជួលជួលដែលបានធ្វើឬមុនកាលបរិច្ឆេទចាប់ផ្តើមតិចជាងការលើកទឹកចិត្តជួលដែលបានទទួល។

ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើត្រូវបានរំលោះតាមវិធីសាស្ត្ររំលស់ថេរ ក្នុងរយៈពេលខ្លីនៃរយៈពេលជួល និងអាយុកាលប្រើប្រាស់របស់ទ្រព្យសម្បត្តិនោះ។

ប្រសិនបើភាពជាម្ចាស់នៃការផ្ទេរទ្រព្យសម្បត្តិផ្ទេរទៅឲ្យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននៅក្នុងបញ្ចប់នៃការិយបរិច្ឆេទនៃការជួលឬថ្លៃដើមឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសការទិញការរំលោះត្រូវបានគណនាដោយប្រើអាយុកាលនៃការប្រើប្រាស់ដែលបានប៉ាន់ស្មាននៃទ្រព្យសម្បត្តិ។

សិទ្ធិនៃការប្រើប្រាស់ទ្រព្យសម្បត្តិត្រូវទទួលបានឱនភាពដូចមានចែងនៅក្នុងកំណត់សំគាល់ទី ៥ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។

បំណុលភតិសន្យា

នៅកាលបរិច្ឆេទចាប់ផ្តើមនៃកិច្ចសន្យាជួលនេះសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលស្គាល់បំណុលជួលដែលត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្នុងរយៈពេលជួល។ ការទូទាត់ភតិសន្យារួមមានការទូទាត់ថេរ (រាប់បញ្ចូលទាំងការទូទាត់ជារូបធាតុ) តិចជាងការលើកទឹកចិត្តដែលអាចទទួលបានការទូទាត់ភតិសន្យាអថេរដែលពឹងផ្អែកលើសន្ទស្សន៍ឬអត្រានិងចំនួនដែលពឹងផ្អែកនឹងត្រូវបង់ក្រោមការធានាលើតម្លៃនៅសល់។ ការបង់ថ្លៃជួលក៏រួមបញ្ចូលទាំងថ្លៃលំហាត់ប្រាណនៃជំរើសនៃការទិញដែលសមហេតុផលដែលត្រូវអនុវត្តដោយក្រុមហ៊ុននិងក្រុមហ៊ុននិងការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលប្រសិនបើរយៈពេលជួលឆ្លុះបញ្ចាំងពីក្រុមហ៊ុននិងក្រុមហ៊ុនដែលប្រើជម្រើសដើម្បីបញ្ចប់។ ការទូទាត់ភតិសន្យាអថេរដែលមិនអាស្រ័យលើលិខិតក្រម ឬអត្រាត្រូវបានទទួលស្គាល់ថាជាការចំណាយ (លុះត្រាតែវាកើតឡើងចំពោះការផលិតសារពើភ័ណ្ឌ) ក្នុងរយៈពេលដែលព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលបង្កឱ្យមានការទូទាត់កើតឡើង។

ក្នុងការគណនាតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួននៅកាលបរិច្ឆេទចាប់ផ្តើមជួលពីព្រោះអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួលមិនអាចកំណត់បានភ្លាមៗទេ។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមចំនួនទឹកប្រាក់នៃបំណុលភតិសន្យាត្រូវបានកើនឡើងដើម្បីឆ្លុះបញ្ចាំងពីការទទួលយកការប្រាក់និងកាត់បន្ថយសម្រាប់ការបង់ថ្លៃជួល។ លើសពីនេះទៀតចំនួនទឹកប្រាក់ដែលត្រូវទទួលខុសត្រូវនៃភតិសន្យាត្រូវបានកែប្រែប្រសិនបើមានការកែប្រែការផ្លាស់ប្តូររយៈពេលជួលការផ្លាស់ប្តូរការទូទាត់ការជួល (ឧទាហរណ៍ការផ្លាស់ប្តូរទៅការទូទាត់នាពេលអនាគតដែលបណ្តាលមកពីការផ្លាស់ប្តូរសន្ទស្សន៍ឬអត្រាប្រើដើម្បីកំណត់ ការទូទាត់ការជួល) ឬការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសដើម្បីទិញទ្រព្យសម្បត្តិមូលដ្ឋាន។

ភតិសន្យារយៈពេលខ្លី

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនអនុវត្តការលើកលែងការទទួលស្គាល់ការជួលរយៈពេលខ្លីចំពោះការជួលរយៈពេលខ្លី។ ការទូទាត់ការជួលរយៈពេលខ្លីត្រូវបានទទួលស្គាល់ថាជាការចំណាយផ្នែកលើមូលដ្ឋានត្រង់ក្នុងរយៈពេលជួល។

គោលការណ៍គណនេណ្យអនុវត្តន៍មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

ការកំណត់ថាតើការរៀបចំរួមមាន ឬមានកិច្ចសន្យាជួលគឺផ្អែកលើខ្លឹមសារនៃការរៀបចំនៅកាលបរិច្ឆេទចាប់ផ្តើមថាតើការសម្រេចនៃការរៀបចំគឺអាស្រ័យលើការប្រើប្រាស់ទ្រព្យសម្បត្តិឬទ្រព្យសម្បត្តិជាក់លាក់ឬការរៀបចំនោះធ្វើឱ្យមានសិទ្ធិប្រើប្រាស់ ទ្រព្យសម្បត្តិទោះបីសិទ្ធិនោះមិនមានលក្ខណៈជាក់លាក់ក្នុងការរៀបចំក៏ដោយ។

ប្រតិបត្តិការនៃភតិសន្យាជួល

ភតិសន្យាដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនសន្មតថាអាចទទួលយកបាននូវរាល់ហានិភ័យនិងរង្វាន់នៃកម្មសិទ្ធិត្រូវបានចាត់ថាជាកិច្ចសន្យាជួលហើយមិនត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឡើយ។

ការទូទាត់ប្រតិបត្តិការភតិសន្យាត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតបង់ដោយឈរលើមូលដ្ឋានរំលោះថេរក្នុងការិយបរិច្ឆេទកិច្ចសន្យា។

៤.១៥ ភាគីសម្ព័ន្ធហ្នាតិ

ភាគីសម្ព័ន្ធហ្នាតិ គឺជាបុគ្គល ឬអង្គភាពដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន។ ប្រតិបត្តិការភាគីពាក់ព័ន្ធគឺជាការផ្ទេរធនធានសេវាកម្មឬកាតព្វកិច្ចរវាងក្រុមហ៊ុននិងភាគីពាក់ព័ន្ធរបស់ខ្លួនដោយមិនគិតពីថាតើថ្លៃត្រូវបានគិតថ្លៃ។

- ក). បុគ្គល ឬបុគ្គលដែលជិតស្និទ្ធជាមួយបុគ្គលនៃគ្រួសារនោះគឺមានការពាក់ព័ន្ធប្រសិនបើបុគ្គលនោះ
- (១). គ្រប់គ្រង ឬចូលរួមក្នុងការគ្រប់គ្រងលើក្រុមហ៊ុន
 - (២). មានឥទ្ធិពលខ្លាំងលើក្រុមហ៊ុន ឬ
 - (៣). គឺជាសមាជិកនៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនដែលកាន់កាប់ក្រុមហ៊ុនចុងក្រោយ។
- ខ). អង្គភាពដែលចាត់ចូលជាភាគីពាក់ព័ន្ធនៃក្រុមហ៊ុន លុះត្រាតែក្រុមហ៊ុនចូលក្នុងលក្ខខណ្ឌដូចខាងក្រោម៖
- (១). អង្គភាព និងក្រុមហ៊ុនគឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនតែមួយ
 - (២). អង្គភាពមួយដែលជាការចូលរួម ឬការបណ្តាក់ទុនរួមគ្នានៃអង្គភាពផ្សេងទៀត
 - (៣). អង្គភាពទាំងពីរធ្វើការបណ្តាក់ទុនរួមលើភាគីទីបីដូចគ្នា (៤). អង្គភាពមួយគឺជាភាគហ៊ុនរួមនៃអង្គភាពភាគីទីបី និងអង្គភាពផ្សេងទៀតគឺជាអង្គភាពរួមបញ្ចូលគ្នានៃភាគីទីបី
 - (៥). អង្គភាពគឺជាផែនការអត្ថប្រយោជន៍ក្រោយការងារសម្រាប់អត្ថប្រយោជន៍របស់និយោជិកទាំងក្រុមហ៊ុនឬអង្គភាពដែលទាក់ទងនឹងក្រុមហ៊ុន
 - (៦). អង្គភាពនេះត្រូវបានគ្រប់គ្រងឬគ្រប់គ្រងរួមគ្នាដោយបុគ្គលដែលបានបញ្ជាក់នៅក្នុង (ក) ខាងលើ
 - (៧). បុគ្គលដែលបានកំណត់អត្តសញ្ញាណនៅក្នុង (a.i.) ខាងលើមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអង្គភាពឬជាសមាជិកនៃបុគ្គលិកគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុនកាន់កាប់ចុងក្រោយឬអង្គភាព
 - (៨). អង្គភាពឬសមាជិកនៃក្រុមហ៊ុនដែលជាផ្នែកមួយផ្តល់នូវសេវាកម្មឬបុគ្គលិកគ្រប់គ្រងសំខាន់ៗដល់ក្រុមហ៊ុនឬឪពុកម្តាយរបស់ក្រុមហ៊ុន។

៥. ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ និងភាពមិនពិតប្រាកដ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថ្នាក់គ្រប់គ្រងបានធ្វើការវិនិច្ឆ័យការប៉ាន់ស្មាន និងការសន្មតមួយចំនួនដើម្បីទទួលស្គាល់និងវាស់វែងនៃទ្រព្យសកម្មចំណូលចំណូលនិងចំណាយ។

ការវិនិច្ឆ័យរបស់ថ្នាក់គ្រប់គ្រងសំខាន់ៗ

ប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដែលបានប្រព្រឹត្តតាមរយៈពេលអាជីវកម្មធម្មតា ហើយបង្កាន់ដៃអតិថិជន និងការទូទាត់ពីអ្នកផ្គត់ផ្គង់ត្រូវបានទទួល និងបង់ទាន់ពេលវេលា។ លក្ខខណ្ឌមានកំណត់មួយចំនួន ត្រូវការការវិនិច្ឆ័យពីគណៈគ្រប់គ្រង

ការទទួលស្គាល់ចំណូលពីសេវាកម្ម និងកិច្ចសន្យាសាងសង់

ការទទួលស្គាល់កិច្ចសន្យាសាងសង់ត្រូវឲ្យមានការវិនិច្ឆ័យសំខាន់ៗក្នុងការកំណត់ចំណុចដៅ ការងារជាក់ស្តែង ដែលបានបំពេញ និងតម្លៃដែលប៉ាន់ស្មានដើម្បីបញ្ចប់ការងារ។

ការប៉ាន់ស្មានមិនជាក់លាក់

ព័ត៌មានអំពីការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ខ្លាំងលើការទទួលស្គាល់ និងការវាស់វែងលើទ្រព្យសកម្មចំណូល ចំណូល និងចំណាយដូចដែលបានទទួលស្គាល់ខាងក្រោម។ លទ្ធផលជាក់ស្តែងប្រហែលជាមានភាពខុសគ្នាខ្លាំង។

ឱនភាព

ក្នុងការវាយតម្លៃឱនភាព គណៈគ្រប់គ្រងប៉ាន់ស្មាននូវចំនួនទឹកប្រាក់ដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្មនីមួយៗ ឬឯកតាបង្កើតសាច់ប្រាក់ ដោយផ្អែកលើការរំពឹងទុកនៃលំហូរសាច់ប្រាក់នាពេលអនាគត និងការប្រើប្រាស់អត្រាការប្រាក់ដើម្បីធ្វើអប្បបរមា។ ការប៉ាន់ស្មានដែលមិនជាក់លាក់ ទាក់ទងនឹងការប៉ាន់ស្មានអំពីលទ្ធផលប្រតិបត្តិការនាពេល អនាគត និងការកំណត់យកអប្បបរមាដែលសមស្រប។

អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចធ្វើរំលស់

គណៈគ្រប់គ្រងត្រូវពិនិត្យឡើងវិញអំពីអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចរលស់បាននៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកលើការរំពឹងទុកនៃការប្រើប្រាស់ទ្រព្យសកម្មទាំងនោះ។

កិច្ចសន្យាសាងសង់

ចំនួនទឹកប្រាក់នៃចំណូលកិច្ចសន្យាសាងសង់ និងទឹកប្រាក់ត្រូវទទួលបានដែលទាក់ទិន ត្រូវឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដ៏ល្អបំផុតរបស់គណៈគ្រប់គ្រងអំពីលទ្ធផលនៃកិច្ចសន្យានីមួយៗ និងដំណាក់កាលនៃការបញ្ចប់។ នេះរួមបញ្ចូលការវាយតម្លៃនៃចំណូលរបស់កិច្ចសន្យាសាងសង់ដែលកំពុងដំណើរការ និងបញ្ជីកិច្ចការដែលមិនទាន់ធ្វើហើយកន្លងមក។ ចំពោះកិច្ចសន្យាដែលមានភាពស្មុគស្មាញផ្សេងទៀត ដូចជាថ្លៃបញ្ចប់ និងកិច្ចសន្យាដែលមានការចំណេញ គឺជាការប៉ាន់ស្មានភាពមិនជាក់លាក់សំខាន់ៗ។

ភតិសន្យាជួល_ការប៉ាន់ស្មានលើការកើនឡើងនៃអត្រាប្រាក់កម្ចី

សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនមិនអាចកំណត់អត្រាការប្រាក់ជាក់ស្តែងក្នុងការជួលបានទេដូច្នេះវាប្រើអត្រាប្រាក់កម្ចីកើនឡើងរបស់ខ្លួន ("IBR") ដើម្បីវាស់វែងបំណុលដែលបានជួល។ IBR គឺជាអត្រាការប្រាក់ដែលក្រុមហ៊ុនត្រូវចំណាយដើម្បីខ្ចីក្នុងរយៈពេលស្រដៀងគ្នាហើយដោយមានសន្តិសុខប្រហាក់ប្រហែលមូលនិធិចាំបាច់ដើម្បីទទួលបានទ្រព្យសម្បត្តិដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវក្នុងសេដ្ឋកិច្ចស្រដៀងគ្នា បរិស្ថាន។ ក្រុមហ៊ុនប៉ាន់ប្រមាណ IBR ដោយប្រើប្រាស់អត្រាការប្រាក់កម្ចីជាមធ្យមនៅកម្ពុជា។

ចំណាយពន្ធលើប្រាក់ចំណូល

ក្រុមហ៊ុននិងក្រុមហ៊ុនទទួលស្គាល់នូវបំណុលសម្រាប់ការចំណាយពន្ធដែលរំពឹងទុកដោយផ្អែកលើការប៉ាន់ស្មានថាតើពន្ធនោះត្រូវបានឆ្លងកាត់តាមរយៈការបកស្រាយបច្ចុប្បន្ននៃការគ្រប់គ្រងនៃច្បាប់ពន្ធផ្សេងៗដែលជាកម្មវត្ថុនៃការផ្លាស់ប្តូរតាមកាលកំណត់ឬយ៉ាងណា។ ការកំណត់ចុងក្រោយនៃការចំណាយពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។

នៅពេលលទ្ធផលពន្ធចុងក្រោយនៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ដំបូងភាពខុសគ្នាបែបនេះនឹងជះឥទ្ធិពលដល់ការផ្តល់ពន្ធនៅក្នុងឆ្នាំហិរញ្ញវត្ថុដែលការប្តេជ្ញាចិត្តបែបនេះត្រូវបានធ្វើឡើង។

៦ ការបន្តនិរន្តរភាព

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានរៀបចំឡើងតាមមូលដ្ឋាននិរន្តរភាព សុពលភាពនេះអាស្រ័យលើការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដោយក្រុមហ៊ុនមេ Pestech International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជីនិងមានទីតាំងនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនមេបានសន្យាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដើម្បីសងបំណុលក្រុមហ៊ុននៅពេលដល់កាលកំណត់សង។

គណៈគ្រប់គ្រងជឿជាក់យ៉ាងខ្លាំងថាវាជាការត្រឹមត្រូវដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនតាមមូលដ្ឋាននិរន្តរភាពដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុនាពេលខាងមុខពីក្រុមហ៊ុនមេ។ ព័ត៌មានហិរញ្ញវត្ថុមិនរួមបញ្ចូលនិយ័តកម្មណាមួយទាក់ទងនឹងការស្រង់មកវិញនិងការចំណាត់ថ្នាក់នូវចំនួនទ្រព្យសកម្មដែលបានកត់ត្រា ឬចំនួននិងការចំណាត់ថ្នាក់នៃបំណុលដែលប្រហែលជាចាំបាច់ប្រសិនបើមូលដ្ឋាននិរន្តរភាពសំរាប់ការរៀបចំព័ត៌មានហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនត្រឹមត្រូវ។

៧ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	សម្ភារៈរោងចក្រ	រថយន្ត	សម្ភារៈកុំព្យូទ័រ	គ្រឿងសង្ហារឹម	ទ្រព្យសម្បត្តិផ្ទាល់ដែល មាននសិទ្ធិប្រើ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន							
តម្លៃដុលក្នុងបញ្ជីគណនេយ្យ							
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	៣,១៨៧	៥២៥	២៤	៣១	-	៣,៧៦៧	១៥,៣១៤
ប្រសិទ្ធភាពនៃការអនុវត្ត CIFRS១៦	-	-	-	-	១៦២	១៦២	៦៦៣
សមតុល្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	៣,១៨៧	៥២៥	២៤	៣១	១៦២	៣,៩២៩	១៥,៩៧៧
តម្លៃបន្ថែម	១៤,១០៥	៧៦	២	-	-	១៤,១៨៣	៥៧,៩៦៦
ការលក់	-	(៤២)	-	-	-	(៤២)	(១៧២)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	១៩០
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១៧,២៩២	៥៥៩	២៦	៣១	១៦២	១៨,០៧០	៧៣,៩៦១
រំលស់បង្គរ							
សមតុល្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	(១,២១១)	(២៦៨)	(១៦)	(២៥)	-	(១,៥២០)	(៦,១៧៩)
រំលស់ប្រចាំឆ្នាំ	(៩៨៨)	(១១២)	(៥)	(៣)	(៧០)	(១,១៧៨)	(៤,៨១៤)
ការលក់	-	៣២	-	-	-	៣២	១៣១
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	(៥០)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	(២,១៩៩)	(៣៤៨)	(២១)	(២៨)	(៧០)	(២,៦៦៦)	(១០,៩១២)
សមតុល្យយោងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១៥,០៩៣	២១១	៥	៣	៩២	១៥,៤០៤	៦៣,០៤៩

	ទ្រព្យសម្បត្តិផ្ទាល់ខ្លួន						
	សម្ភារៈរោងចក្រ	រថយន្ត	សម្ភារៈកុំព្យូទ័រ	គ្រឿងសង្ហារឹម	មាននសិទ្ធិប្រើ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន							
តម្លៃដុលក្នុងបញ្ជីគណនេយ្យ							
សមតុល្យនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨	២,៤៨៧	៥៤១	១៨	៣១	-	៣,០៧៧	១២,៥១២
តម្លៃបន្ថែម	៧០០	១	៦	-	-	៧០៧	២,៨៧៣
ការលក់	-	(១៧)	-	-	-	(១៧)	(៧១)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	៣,១៨៧	៥២៥	២៤	៣១	-	៣,៧៦៧	១៥,៣១៤
វិលសំបង្គរ							
សមតុល្យនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨	(៩៥២)	(១៨០)	(១១)	(២២)	-	(១,១៦៥)	(៤,៧៣៦)
វិលសំប្រចាំឆ្នាំ	(២៥៩)	(១០៥)	(៥)	(៣)	-	(៣៧២)	(១,៥១៥)
ការលក់	-	១៧	-	-	-	១៧	៧២
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	(១,២១១)	(២៦៨)	(១៦)	(២៥)	-	(១,៥២០)	(៦,១៧៩)
សមតុល្យយោងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	១,៩៧៦	២៥៧	៨	៦	-	២,២៤៧	៩,១៣៥

៨. បំណុលភតិសន្យា

ក្រុមហ៊ុនមានកិច្ចសន្យាជួលទៅលើទ្រព្យសម្បត្តិដែលត្រូវបានប្រើក្នុងការិយាល័យ និងកន្លែងស្នាក់នៅរបស់បុគ្គលិកក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ ដោយមានព័ត៌មានលម្អិតដូចបានចែងនៅក្នុងកំណត់សម្គាល់ ៨.១ ។

បំណុលភតិសន្យាត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
បំណុលរយៈពេលខ្លី	៧២	២៩៥
បំណុលរយៈពេលវែង	២៣	៩៤
	៩៥	៣៨៩

តម្លៃយោងនៃបំណុលភតិសន្យា និងបម្រែបម្រួលក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
សមតុល្យនៅថ្ងៃទី១ ខែកក្កដា	១៦២	៦៦០
ការកើនឡើងនៃការប្រាក់	៩	៣៧
ការទូទាត់សង	(៧៦)	(៣១១)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	៣
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា	៩៥	៣៨៩

អត្រាការប្រាក់កំចីកើនឡើងជាមធ្យមត្រូវបានអនុវត្តចំពោះបំណុលភតិសន្យាដែលត្រូវបានទទួលស្គាល់តាមស្តង់ដារ CIFRS១៦ មាន ៧,២% ។

៨.១ តារាងខាងក្រោមនេះពិពណ៌នាអំពីលក្ខណៈនៃសកម្មភាពភតិសន្យារបស់ក្រុមដោយប្រភេទនៃទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវដែលត្រូវបានទទួលស្គាល់តាមរបាយការណ៍ហិរញ្ញវត្ថុ៖

ទ្រព្យសម្បត្តិដែល ចំនួនទ្រព្យសម្បត្តិដែល ចំណាត់ថ្នាក់នៃរយៈ រយៈពេលជួលដែលនៅ ចំនួននៃការជួល ចំនួននៃការជួលដែល					
មានសិទ្ធិប្រើប្រាស់ មានសិទ្ធិប្រើប្រាស់ ជួលដែលនៅសល់ សល់ជាមធ្យម ជាមួយជម្រើសបន្ថែម មានជម្រើសបញ្ចប់					
ជួរ៖	៥	១ ទៅ ២ ឆ្នាំ	១.៥ ឆ្នាំ	១	១

ព័ត៌មានលំអិតនៃការទូទាត់ភតិសន្យាអប្បបរមានាពេលអនាគតត្រូវបានសង្ខេបដូចខាងក្រោម៖

	ក្នុងកំឡុងពេលមួយឆ្នាំ	១ ទៅ២ឆ្នាំ	កាលកំណត់ការបង់ថ្លៃជួលអប្បបរមា	
			សរុប ពាន់ដុល្លារអាមេរិក	សរុប លានរៀល (សម្គាល់៤.២)
ការទូទាត់ថ្លៃជួល	៧៦	២៤	១០០	៤០៨
សេវាហិរញ្ញវត្ថុ	(៤)	(១)	(៥)	(១៩)
តម្លៃបច្ចុប្បន្នសុទ្ធ	៧២	២៣	៩៥	៣៨៩

ការបង់ថ្លៃជួលមិនត្រូវបានទទួលស្គាល់ថាជាបំណុល

ការទូទាត់ភតិសន្យាអចរមិនត្រូវបានអនុញ្ញាតឱ្យទទួលស្គាល់ថាជាបំណុលភតិសន្យា និងនៅពេលចំណាយកើតឡើងឡើយ។

ការចំណាយដែលទាក់ទងនឹងការទូទាត់មិនរាប់បញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យាគឺមានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់៤.២)
ភតិសន្យារយៈពេលខ្លី	៤១	១៦៦
	៤១	១៦៦

៩. ការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

	ក្រុមហ៊ុន ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
ថ្លៃដើម សន្លឹកប័ណ្ណដែលមិនបានដាក់តម្លៃ				
សមមូលយោងពីការិយចាស់	២៥	១០២	២៥	១០២
ភាគហ៊ុនបន្ថែម	១០	៤១	-	-
	៣៥	១៤៣	២៥	១០២

សេចក្តីលម្អិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធជ្នាល់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធប្រយោលមានដូចខាងក្រោម៖

ឈ្មោះ	ប្រទេសនៃសហការប្រាក់មានប្រសិទ្ធភាព%		សកម្មភាពសំខាន់ៗ
	ប្រតិបត្តិការនិងប្រតិបត្តិការ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩
ផេសប៊ិក (មីយ៉ាន់ម៉ា)			
លីមីតធីត ("PML")	មីយ៉ាន់ម៉ា	៩៩.៩៩%	៩៩.៩៩%
បុត្រសម្ព័ន្ធនៃ PML			
ផេសប៊ិក Hinthar Corporation Limited ("PHC")	មីយ៉ាន់ម៉ា	៦០.០០%	៦០.០០%- ពល។
បុត្រសម្ព័ន្ធនៃ PHC			
ក្រុមហ៊ុនផេសប៊ិក Microgrid លីមីតធីត	មីយ៉ាន់ម៉ា	៥៣.៩៩%	សំវិធានធន នៃប្រព័ន្ធ microgrid និងឥទ្ធិពលនៃហេដ្ឋារចនាសម្ព័ន្ធទៅដល់តំបន់ដាច់ស្រយាលនៃប្រទេសមីយ៉ាន់ម៉ា

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន ផេសប៊ិក (មីយ៉ាន់ម៉ា) លីមីតធីតបានរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានភាគហ៊ុន ៦០ ភាគរយ គឺក្រុមហ៊ុន ផេសប៊ិក Hinthar Corporation Limited ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ ២០១៧។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Pestech Hinthar Corporation លីមីតធីតបានរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានភាគហ៊ុន ៩០ ភាគរយ គឺក្រុមហ៊ុន Pestech Microgrid លីមីតធីតក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។

១០. ទ្រព្យសកម្មកិច្ចសន្យា

	សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សមតុល្យនៅថ្ងៃទី១ ខែកក្កដា	១៧៩,១០១	៧២៨,២២៣	១៤៦,៥៨៧	៥៩៥,៥៨៣
ផលប៉ះពាល់នៃ CIFRS ១៥	-	-	(១៣,៨១១)	(៥៦,១៥៦)
ភាពខុសគ្នានៃអត្រាប្តូរប្រាក់	-	-	-	៤១
សមតុល្យនៅថ្ងៃទី១ ខែកក្កដា កែតម្រូវ	១៧៩,១០១	៧២៨,២២៣	១៣២,៧៧៦	៥៣៩,៤៦៨
ចំណូលទទួលស្គាល់	៤៩,៣៤៩	២០១,៦៨៩	៤៧,៤០៦	១៩២,៧៥៤
សិទ្ធិទទួលរួច	(១១,៤៦១)	(៤៦,៨៤១)	(១,០៨១)	(៤,៣៩៨)
ភាពខុសគ្នានៃអត្រាប្តូរប្រាក់	-	៥,០៦៥	-	៣៩៩
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា	២១៦,៩៨៩	៨៨៨,១៣៦	១៧៩,១០១	៧២៨,២២៣

បង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
រយៈពេលខ្លី	១៨,៧៨៩	៧៦,៩០៣	៦,០៤២	២៤,៥៦៥
រយៈពេលវែង	១៩៨,២០០	៨១១,២៣៣	១៧៣,០៥៩	៧០៣,៦៥៨
	២១៦,៩៨៩	៨៨៨,១៣៦	១៧៩,១០១	៧២៨,២២៣

ទ្រព្យសម្បត្តិកិច្ចសន្យាតំណាងឱ្យក្រុមហ៊ុននិងសិទ្ធិរបស់ក្រុមហ៊ុនក្នុងការពិចារណាសម្រាប់ការងារដែលបានបញ្ចប់លើកិច្ចសន្យាសាងសង់ប៉ុន្តែមិនទាន់បានចេញវិក្កយបត្រនៅកាលបរិច្ឆេទនៃរបាយការណ៍នៅឡើយទេ។ ចំនួនទឹកប្រាក់នឹងត្រូវទូទាត់តាមកាលវិភាគវិក្កយបត្រដែលមានចែងក្នុងកិច្ចសន្យាសំណង់។

១១. គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
គណនីអតិថិជន	១,៣៩១	៥,៦៩៣	៧,៨៨៣	៣២,០៥១
ប្រាក់បញ្ញើ	៣៨	១៥៦	៣០	១២០
បុរេប្រទានបុគ្គលិក	២៣	៩៤	១៣៣	៥៤៣
ទ្រព្យសកម្មហិរញ្ញវត្ថុ	១,៤៥២	៥,៩៤៣	៨,០៤៦	៣២,៧១៤
អាករលើតម្លៃបន្ថែមដែលត្រូវទទួល	១,៣០១	៥,៣២៥	៤៤៧	១,៨១៦
ចំណាយបង់មុនសម្រាប់ចំណាយ	៩១៤	៣,៧៤១	២,៣១១	៩,៣៩៨
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ	២,២១៥	៩,០៦៦	២,៧៥៨	១១,២១៤
	៣,៦៦៧	១៥,០០៩	១០,៨០៤	៤៣,៩២៨

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
គណនីអតិថិជន	១,៣៩១	៥,៦៩៣	៧,៨៨៣	៣២,០៥១
ប្រាក់បញ្ញើ	២១	៨៦	៣០	១២០
បុរេប្រទានបុគ្គលិក	២៥	១០៣	១៣៣	៥៤៣
ទ្រព្យសកម្មហិរញ្ញវត្ថុ	១,៤៣៧	៥,៨៨២	៨,០៤៦	៣២,៧១៤
អាករលើតម្លៃបន្ថែមដែលត្រូវទទួល	១,៣០១	៥,៣២៥	៤៤៧	១,៨១៦
ចំណាយបង់មុនសម្រាប់ចំណាយ	៩១៤	៣,៧៤១	២,៣១១	៩,៣៩៨
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ	២,២១៥	៩,០៦៦	២,៧៥៨	១១,២១៤
	៣,៦៥២	១៤,៩៤៨	១០,៨០៤	៤៣,៩២៨

១២. សន្និដ្ឋាន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់៤.២)
វត្ថុធាតុដើមនៃការសាងសង់	៤,៣៣៥	១៧,៧៤៣
	៤,៣៣៥	១៧,៧៤៣

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សាច់ប្រាក់ក្នុងធនាគារ (ក)	៤,៣១៩	១៧,៦៧៨	១២,៣៤២	៥០,១៨៤
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណ (ខ)	១,២០០	៤,៩១២	៧១៣	២,៨៩៧
សាច់ប្រាក់ក្នុងដៃ	៥	២០	១	៥
	៥,៥២៤	២២,៦១០	១៣,០៥៦	៥៣,០៨៦

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សាច់ប្រាក់ក្នុងធនាគារ (ក)	៤,២៩៥	១៧,៥៧៩	១២,៣២៦	៥០,១១៨
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណ (ខ)	១,២០០	៤,៩១២	៧១៣	២,៨៩៧
សាច់ប្រាក់ក្នុងដៃ	៥	២១	១	៥
	៥,៥០០	២២,៥១២	១៣,០៤០	៥៣,០២០

- (ក). គណនីធនាគារមួយត្រូវបានគេសន្យាថានឹងផ្តល់មូលនិធិហិរញ្ញប្បទានដែលបានបញ្ចូលគ្នាដូចដែលបានបង្ហាញចំណាំ ១៦ (ឃ ២)។
- (ខ) ប្រាក់បញ្ញើដែលមានធនាគារមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនត្រូវបានសន្យាថាជាសន្តិសុខសម្រាប់សេវាឥណទានធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សំគាល់ ១៦ (ក ២) ។ ប្រាក់បញ្ញើមានចំណូលការប្រាក់ ៤,២៥% ទៅ ៤,៧៥% ក្នុងមួយឆ្នាំ។

ក្នុងគោលបំណងបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់, សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ដូចខាងលើ)	៥,៥២៤	២២,៦១០	១៣,០៥៦	៥៣,០៨៦
ប្រាក់បញ្ញើមានកាលកំណត់ធានាប្រាក់កម្ចី	(១,២០០)	(៤,៩១២)	(៧១៣)	(២,៨៩៧)
ឥណទានវិបារូប័រ (សំគាល់ ១៤)	(២,៤៧៧)	(១០,១៣៨)	(២,៦៨១)	(១០,៩០១)
សាច់ប្រាក់និងសាច់ប្រាក់សមមូល ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	១,៨៤៧	៧,៥៦០	៩,៦៦២	៣៩,២៨៨

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ដូចខាងលើ)	៥,៥០០	២២,៥១២	១៣,០៤០	៥៣,០២០
ប្រាក់បញ្ញើមានកាលកំណត់ធានាប្រាក់កម្ចី	(១,២០០)	(៤,៩១២)	(៧១៣)	(២,៨៩៧)
ឥណទានវិបារូប័រ (សំគាល់ ១៤)	(២,៤៧៧)	(១០,១៣៨)	(២,៦៨១)	(១០,៩០១)
សាច់ប្រាក់និងសាច់ប្រាក់សមមូល ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	១,៨២៣	៧,៤៦២	៩,៦៤៦	៣៩,២២២

១៤ ដើមទុន

	សម្ព័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន					
	ចំនួនសន្លឹកហ៊ុន ពាន់ហ៊ុន		ចំនួនសាច់ប្រាក់			
	២០២០	២០១៩	២០២០	២០១៩	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សន្លឹកហ៊ុនបានអនុញ្ញាត, បានចេញផ្សាយ និងបានលក់ចេញ តម្លៃបារិក ០.១០ ដុល្លារ						
អាមេរិកក្នុងមួយសន្លឹកហ៊ុន	៧១,០០០	៧១,០០០	៧,១០០	៧,១០០	២៨,៨៦៩	២៨,៨៦៩

១៤.១ ដើមទុនបម្រុងទុក

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ដើមទុនបម្រុង	៥២	២១៣	៥២	២១២
ទុនបំរុងលំហូរសាច់ប្រាក់	(៥,៨៦៧)	(២៤,០១៤)	(១,៨២៤)	(៧,៤១៧)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	៧២	-	-
	(៥,៨១៥)	(២៣,៧២៩)	(១,៧៧២)	(៧,២០៥)

ដើមទុនបម្រុងទុកតំណាងដោយតម្លៃទីផ្សារសមស្របនៃចំណែកភាគហ៊ុនទូទាត់តាមរយៈដើមទុនដែលបានផ្តល់ទៅនិយោជិកនៃ ក្រុមហ៊ុនដោយក្រុមហ៊ុនមេរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០១៧។ ដើមទុនបម្រុងនេះត្រូវបានបង្កើតឡើងដោយការបង្កើតតម្លៃនៃសេវាបានទទួលពីនិយោជិកដែលបានកាត់ត្រាលើរយៈពេលនៃការមានសិទ្ធិ គិតចាប់តាំងពីថ្ងៃទទួលបានភាគហ៊ុនហើយត្រូវបានកាត់បន្ថយទៅតាមសុពលភាពនៃចំណែកភាគហ៊ុនឬការចំណាយទៅក្រុមហ៊ុនមេ។

១៥ គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	ពាន់រៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
គណនីអ្នកផ្គត់ផ្គង់	១,៨៥៧	៧,៦០១	១,៤៦៣	៥,៩៤៩
ចំណាយបង្គរ	៧២៤	២,៩៦៣	៧៧៦	៣,១៥៥
ចំណាយបង្គរសម្រាប់គម្រោង	៨,០៧០	៣៣,០៣១	៥,១៣៤	២០,៨៧៣
គណនីត្រូវចំណាយផ្សេងៗ	១៤៤	៥៨៩	៧១៧	២,៩១៧
បំណុលហិរញ្ញវត្ថុ	១០,៧៩៥	៤៤,១៨៤	៨,០៩០	៣២,៨៩៤
ពន្ធដែលត្រូវចំណាយ	៦៣	២៥៨	២២៧	៩២២
បំណុលមិនមែនហិរញ្ញវត្ថុ	៦៣	២៥៨	២២៧	៩២២
	១០,៨៥៨	៤៤,៤៤២	៨,៣១៧	៣៣,៨១៦

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
គណនីអ្នកផ្គត់ផ្គង់	១,៨៥៧	៧,៦០១	១,៤៦៣	៥,៩៤៩
ចំណាយបង្គរ	៧២៤	២,៩៦៣	៧៧៣	៣,១៤៥
សំវិធានធនចំណាយសម្រាប់គម្រោង	៨,០៧០	៣៣,០៣១	៥,១៣៤	២០,៨៧១
គណនីត្រូវចំណាយផ្សេងៗ	១៤៤	៥៨៩	៧១៨	២,៩១៨
បំណុលហិរញ្ញវត្ថុ	១០,៧៩៥	៤៤,១៨៤	៨,០៨៨	៣២,៨៨៣
ពន្ធដែលត្រូវចំណាយ	៦៣	២៥៨	២២៧	៩២២
បំណុលមិនមែនហិរញ្ញវត្ថុ	៦៣	២៥៨	២២៧	៩២២
	១០,៨៥៨	៤៤,៤៤២	៨,៣១៥	៣៣,៨០៥

១៦ ប្រាក់កម្ចី

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
កម្ចីរយៈពេលខ្លី				
កម្ចីដែលបានធានា៖				
ឥណទានវិបារូបណ៍	២,៤៧៧	១០,១៣៨	២,៦៨១	១០,៩០១
ឥណទានបង្វិល	១,៦៣២	៦,៦៨០	១,៤៩៩	៦,០៩៦
គណនីកម្ចីមានកំណត់	៨,៥០៥	៣៤,៨១១	-	-
កម្ចីរយៈពេលខ្លីសរុប	១២,៦១៤	៥១,៦២៩	៤,១៨០	១៦,៩៩៧
កម្ចីរយៈពេលវែង				
កម្ចីដែលបានធានា៖				
គណនីកម្ចីមានកាលកំណត់	១០០,០៧៧	៤០៩,៦១៥	៩៥,៤០៧	៣៨៧,៩២៥
កម្ចីរយៈពេលវែងសរុប	១០០,០៧៧	៤០៩,៦១៥	៩៥,៤០៧	៣៨៧,៩២៥
	១១២,៦៩១	៤៦១,២៤៤	៩៩,៥៨៧	៤០៤,៩២២

អត្រាការប្រាក់មានប្រសិទ្ធភាពនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	
	២០២០	២០១៩
	%	%
ឥណទានវិបារូបណ៍ (ក)	៧.២ ទៅ ៨.៥	៨.៥
ឥណទានបង្វិល (ខ)	៦.៣ ទៅ ៦.៥	៧.២ ទៅ ៨.៥
កម្ចីមានកាលកំណត់ (ង)	៤.៦៨ ទៅ ៨	៦.៣ ទៅ ៦.៥

គ្រឿងបរិក្ខារខាងលើត្រូវបានធានាសុវត្ថិភាពដូចខាងក្រោម៖

ឥណទានវិបារូបណ៍

(ក.១) ផ្តល់គ្រឿងបរិក្ខារដល់ក្រុមហ៊ុនក្រោមលិខិតផ្តល់ជូនចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

(ក.២) ប្រាក់បញ្ញើដែលមានធនាគារមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមានចំនួន ១,២០០,០០០ ដុល្លារអាមេរិក ត្រូវបានដាក់ជាប្រាក់ធានាសម្រាប់ការប្រើឥណទានលើស។

ឥណទានបង្វិល

(ខ.១) ការធានាពីក្រុមហ៊ុនពីក្រុមហ៊ុនកាន់កាប់ចុងក្រោយគឺក្រុមហ៊ុន ផេសប៊ិក International Berhad ។

កំចិរយៈពេល

(គ.១).ការផ្តល់សិទ្ធិនិងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងបញ្ជូនថាមពលចុះថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៧ ដែលបានចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននិងអតិថិជន។

(គ.២).ការធានាសាជីវកម្មពីក្រុមហ៊ុនកាន់កាប់ក្រុមហ៊ុន Pestech International Berhad។

(គ.៣).បុព្វលាភធានារ៉ាប់រងនៃគម្រោង។

(គ.៤).ផ្តល់សិទ្ធិផ្ទាល់ជាក់លាក់ដល់ក្រុមហ៊ុននៃកិច្ចព្រមព្រៀងផ្ទាល់ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ដែលបានចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងអតិថិជន។

(គ.៥) កិច្ចសន្យាគណនីធនាគារ។

១៦.១ ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ

ការផ្លាស់ប្តូរបំណុលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកើតឡើងពីសកម្មភាពហិរញ្ញវត្ថុអាចចាត់ថ្នាក់ដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន				
	លំហូរសាច់ប្រាក់				
	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	ការទទួលកម្ចី	ការទូទាត់សង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់រៀល
					(សំគាល់ ៤.២)
ឥណទានបង្វិល	១,៤៩៩	១១,៦៧២	(១១,៥៣៩)	១,៦៣២	៦,៦៨០
កម្ចីមានកាលកំណត់	៩៥,៤០៧	១៣,៩២៦	(៧៥១)	១០៨,៥៨២	៤៤៤,៤២៦
បំណុលភតិសន្យា	១៦២	-	(៦៧)	៩៥	៣៨៩
	៩៧,០៦៨	២៥,៥៩៨	(១២,៦៥៧)	១១០,៣០៩	៤៥១,៤៩៥

១៧ បំណុលពន្ធពន្យារ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
ពាន់ដុល្លារអាមេរិក ពាន់រៀល
(សំគាល់ ៤.២)

ទ្រព្យសម្បត្តិ និងឧបករណ៍

សមតុល្យដើមគ្រា	-	-
ចំណេញ ឬខាតដែលបានទទួលស្គាល់	៤៥៣	១,៨៥៤
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៤៥៣	១,៨៥៤

១៨ និទស្សន៍ឧបករណ៍ហិរញ្ញវត្ថុ

តម្លៃជាតិ	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន				
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩		
	តម្លៃបំណុលទីផ្សារ		ពាន់ដុល្លារអាមេរិក ពាន់រៀល		
ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(សំគាល់ ៤.២)	(សំគាល់ ៤.២)	
ការផ្លាស់ប្តូរអត្រាការប្រាក់	៥០,០០០	៥,៨៦៨	២៤,០១៨	១,៨២៤	៧,៤១៧

នៅថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០១៨, ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៨ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនបានចុះកិច្ចសន្យាប្តូរអត្រាការប្រាក់ (“IRS”) ដើម្បីការពារហានិភ័យរបស់ក្រុមហ៊ុនចំពោះហានិភ័យអត្រាការប្រាក់លើប្រាក់កម្ចីរបស់ខ្លួន។

IRS ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនទទួលបានការប្រាក់ក្នុងអត្រាទីផ្សារលើចំនួនកំណត់និងតម្រូវឱ្យក្រុមហ៊ុនបង់ការប្រាក់តាមអត្រា ការប្រាក់ថេរលើចំនួនកំណត់ដូចគ្នាដូច្នេះអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនប្រាក់កម្ចីក្នុងអត្រាទីផ្សារហើយប្តូរទៅជាអត្រាថេរ។

ការផ្លាស់ប្តូរតម្លៃទីផ្សារនៃ IRS ដែលត្រូវបានគេកំណត់ថាជាការការពារហានិភ័យរួមបញ្ចូលទាំងការការពារហានិភ័យក្នុងភាគហ៊ុននិងត្រូវបានចេញផ្សាយជាបន្តបន្ទាប់ចំពោះប្រាក់ចំណូល ឬខាតរហូតដល់ការសងប្រាក់កម្ចីឬថ្ងៃកំណត់សងនៃ IRS ណាមួយដែលលឿនជាង។ សម្រាប់អាយអេសអេសដែលមិនត្រូវបានគេកំណត់ថាជាការការពារហានិភ័យការផ្លាស់ប្តូរតម្លៃសមរម្យត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាត។

១៩ ចំណូល

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	កិច្ចសន្យា និងសេវាកម្ម សំណង់ត្រូវបានបង្ហាញ ពាន់ដុល្លារអាមេរិក	ការលក់សម្ភារៈ ពាន់ដុល្លារអាមេរិក	សរុប ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
ការផ្តល់សេវាកម្មនៅក្រោមកិច្ចសន្យាសាងសង់	៤៩,៣៤៩	២០១,៦៨៩	៤៩,៦៥០	២០១,៨៧៦
ការលក់ផលិតផល	៣២៤	១,៣២៥	៧,១៧៧	២៩,១៨២
	៤៩,៦៧៣	២០៣,០១៤	៥៦,៨២៧	២៣១,០៥៨

១៩.១ ព័ត៌មានអំពីប្រាក់ចំណូលដែលបែងចែក

	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក		ពាន់ដុល្លារអាមេរិក	
	លានរៀល (សំគាល់ ៤.២)		លានរៀល (សំគាល់ ៤.២)	
ពេលវេលានៃការទទួលស្គាល់ចំណូល:				
ពេលកន្លងមក	៤៩,៣៤៩	២០១,៦៨៩	៤៩,៦៥០	២០១,៨៧៦
ក្នុងកំឡុងពេល	៣២៤	១,៣២៥	៧,១៧៧	២៩,១៨២
	៤៩,៦៧៣	២០៣,០១៤	៥៦,៨២៧	២៣១,០៥៨

២០ ចំណាយប្រតិបត្តិការ

	សម្ព័ន្ធក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
<u>ថ្លៃដើមផ្ទាល់</u>				
វត្ថុធាតុដើមនិងការប្រើប្រាស់	២៣,៦៨១	៩៦,៧៨៤	៤៣,៤៨៥	១៧៦,៨១០
ការចំណាយលើការផលិត	៣,៨៤៥	១៥,៧១៥	៥,៣៧៣	២១,៨៤៧
	២៧,៥២៦	១១២,៤៩៩	៤៨,៨៥៨	១៩៨,៦៥៧
<u>ការចំណាយលើផលប្រយោជន៍បុគ្គលិក</u>				
ប្រាក់ខែ,ប្រាក់ម៉ោង,ប្រាក់លើកទឹកចិត្ត និង ផលប្រយោជន៍ផ្សេងៗទៀត	៣,៥១៨	១៤,៣៧៨	១,១៦៧	៤,៧៤៥
ផលប្រយោជន៍ផ្សេងទៀត	២១	៨៦	១៩	៧៧
	៣,៥៣៩	១៤,៤៦៤	១,១៨៦	៤,៨២២
ប្រាក់បៀវត្សសំរាប់បង់ប្លាក់ដឹកនាំ	៣៥៣	១,៤៤៣	២៨៧	១,១៦៧
<u>រំលស់បង្គរ</u>				
ទ្រព្យអរូបិយ	២	៨	៥	២០
<u>រំលស់</u>				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១,១០៨	៤,៥២៨	៣៧៣	១,៥១៧
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	៧០	២៨៦	-	-
	១,១៧៨	៤,៨១៤	៣៧៣	១,៥១៧
<u>ការចំណាយទូទៅ</u>				
សេវាធនាគារ	៣៦	១៤៧	១១៥	៤៦៨
ការបរិច្ចាគ	៩៣	៣៨០	៥៦	២២៨
ចំណាយផ្សេងៗ	១០៥	៤៣១	១៤៥	៥៩០
សេវាគ្រប់គ្រង	២៦០	១,០៦៣	៣០១	១,២២៤
សេវាវិជ្ជាជីវៈ	៦១	២៤៩	២២៦	៩១៩
ពន្ធកាត់ទុក	៦៨១	២,៧៨៣	៤៩៥	២,០១៣
	១,២៣៦	៥,០៥៣	១,៣៣៨	៥,៤៤២
	៣៣,៨៣៤	១៣៨,២៨១	៥២,០៤៧	២១១,៦២៥

ក្រុមហ៊ុន				
សម្រាប់ចុងការិយបរិច្ឆេទ			សម្រាប់ចុងការិយបរិច្ឆេទ	
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០			ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
ពាន់ដុល្លារអាមេរិក	លានរៀល		ពាន់ដុល្លារអាមេរិក	លានរៀល
(សំគាល់ ៤.២)			(សំគាល់ ៤.២)	
<u>ថ្លៃដើមផ្ទាល់</u>				
វត្ថុធាតុដើមនិងការប្រើប្រាស់	២៣,៦៨១	៩៦,៧៨៤	៤៣,៤៨៥	១៧៦,៨១០
ការចំណាយលើការផលិត	៣,៨៤១	១៥,៦៩៨	៥,៣៧៣	២១,៨៤៧
	២៧,៥២២	១១២,៤៨២	៤៨,៨៥៨	១៩៨,៦៥៧
<u>ការចំណាយលើផលប្រយោជន៍បុគ្គលិក</u>				
ប្រាក់ខែ,ប្រាក់ម៉ោង,ប្រាក់លើកទឹកចិត្ត និង				
ផលប្រយោជន៍ផ្សេងៗទៀត	៣,៤៩៧	១៤,២៩២	១,១៦៧	៤,៧៤៥
ផលប្រយោជន៍ផ្សេងទៀត	២១	៨៦	១៩	៧៧
	៣,៥១៨	១៤,៣៧៨	១,១៨៦	៤,៨២២
ប្រាក់បៀវត្សសរុបសំប្លែងជីកនាំ	៣៥៣	១,៤៤៣	២៨៧	១,១៦៧
<u>រំលស់បង្គរ</u>				
ទ្រព្យអរូបិយ	២	៨	៥	២០
<u>រំលស់</u>				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១,១០៨	៤,៥២៨	៣៧៣	១,៥១៧
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	៧០	២៨៦	-	-
	១,១៧៨	៤,៨១៤	៣៧៣	១,៥១៧
<u>ការចំណាយទូទៅ</u>				
សេវាធនាគារ	៣៥	១៤៣	១១៥	៤៦៨
ការបរិច្ចាគ	៩៣	៣៨០	៥៦	២២៨
ចំណាយផ្សេងៗ	១០៣	៤២១	១៤៤	៥៩១
សេវាគ្រប់គ្រង	២៦០	១,០៦៣	៣០១	១,២២៤
សេវាវិជ្ជាជីវៈ	៥៩	២៤១	២១៣	៨៦៦
ពន្ធកាត់ទុក	៦៨១	២,៧៨៣	៤៩៥	២,០១៣
	១,២៣១	៥,០៣១	១,៣២៤	៥,៣៩០
	៣៣,៨០៤	១៣៨,១៥៦	៥២,០៣៣	២១១,៥៧៣

២១ (ខាត)/ ចំណេញផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
(ខាត)/ ចំណេញមិនបានទទួលស្គាល់ពីអត្រាប្តូរ				
ប្រាក់បរទេស	(១០)	(៤១)	១,៥១៨	៦,១៨៣
ខាតមិនបានទទួលស្គាល់ពីអត្រាប្តូរប្រាក់បរទេស	(១០)	(៤១)	(៥០៥)	(២,០៥៧)
	(២០)	(៨២)	១,០១៣	៤,១២៦

២២ ថ្លៃដើមហិរញ្ញប្បទាន

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ចំណាយការប្រាក់សម្រាប់:				
ប្រាក់កម្ចីមានកាលកំណត់	៦,១៤៨	២៥,១២៧	៣,១៨៦	១២,៩៥៦
ឥណទានវិបារូបណ៍	២២៣	៩១១	២០៣	៨២៥
ឥណទានបង្វិល	១៥៣	៦២៥	៧៧	៣១៣
ចំណាយការប្រាក់គិតដោយភាគីពាក់ព័ន្ធ	៧៩	៣២៣	-	-
ចំណាយការប្រាក់ពាក់ព័ន្ធនិងបំណុលភក្តិសន្យា	៩	៣៧	-	-
	៦,៦១២	២៧,០២៣	៣,៤៦៦	១៤,០៩៤

២៣ ចំណាយពន្ធលើប្រាក់ចំណូល

ដោយអនុលោមទៅតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល នៅអត្រា
ការប្រាក់ ២០% នៃប្រាក់ចំណូលជាប់ពន្ធ។

ក្រៅពីពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវជាប់ពន្ធអប្បបរមា។ ពន្ធអប្បបរមា គឺជាពន្ធប្រចាំឆ្នាំ
ជាមួយនឹងបំណុលដែលស្មើនឹង ១%នៃផលរបរប្រចាំសរុប ដែលរួមបញ្ចូលពន្ធទាំងអស់ លើកលែងពន្ធលើតម្លៃបន្ថែម
និងមិនគិតពីស្ថានភាពចំណេញឬ ខាតរបស់អ្នកជាប់ពន្ធឡើយ។ ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណូលដែលខ្ពស់ជាង ឬ
ពន្ធអប្បបរមា។

ការប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវត្រួតពិនិត្យដោយអាជ្ញាធរពន្ធ។ ដោយសារតែការប្រើប្រាស់របស់ច្បាប់ពន្ធ និងបទ
ប្បញ្ញត្តិសម្រាប់ប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងបកស្រាយខុសប្លែកគ្នា ដូច្នេះចំនួនដែលបានរាយការណ៍នៅក្នុង
របាយការណ៍ហិរញ្ញវត្ថុ អាចនឹងត្រូវបានផ្លាស់ប្តូរនៅពេលក្រោយនៃការិយបរិច្ឆេទរហូតដល់ពេលមានការកំណត់ចុង
ក្រោយរបស់អាជ្ញាធរពន្ធដារ។

ដើម្បីអនុលោមទៅនឹងច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធមាន កាតព្វកិច្ចដើម្បីបង់ពន្ធលើចំណូលក្នុងអត្រា ២៥%នៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមិនមាន ពន្ធ លើប្រាក់ចំណូលសាជីវកម្មសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ និង២០២០ ដោយសារតែក្រុមហ៊ុន នេះមិនទាន់បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួននៅឡើយ។

២៣.១ ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណូលមុនពេលជាប់ពន្ធ និងប្រាក់ចំណូលជាប់ពន្ធ

ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណូលមុនពេលជាប់ពន្ធ និងប្រាក់ចំណូលជាប់ពន្ធសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង៣០ ខែមិថុនា ឆ្នាំ២០១៩ ដូចខាងក្រោម៖

ចំណាយលើការបង់ពន្ធ	សម្ព័ន្ធក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	ពាន់រៀល (សំគាល់ ៤.២)
គណនេយ្យប្រាក់ចំណូលមុនពេលជាប់ពន្ធ	៩,២៤៣	៣៧,៧៧៦	២,៣៤៣	៩,៥២៩
បូក៖				
ចំណាយមិនអាចកាត់កងបាន	៩៥២	៣,៨៨៩	៣៧	១៥២
ប្រាក់ចំណូលជាប់ពន្ធ	១០,១៩៥	៤១,៦៦៥	២,៣៨០	៩,៦៨១
ចំណាយពន្ធលើប្រាក់ចំណេញក្នុងអត្រាពន្ធ				
២០% (ក)	២,០៣៩	៨,៣៣៣	៤៧៦	១,៩៣៦
ពន្ធអប្បបរមា (ខ)	៤៩៦	២,០២៧	៥៦៨	២,៣១១
ការប៉ាន់ស្មានចំណាយពន្ធលើប្រាក់ចំណូល (ភាពលើសជាងរវាង កនិង ខ)	២,០៣៩	៨,៣៣៣	៥៦៨	២,៣១១

	ក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	ពាន់រៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
គណនេយ្យប្រាក់ចំណូលមុនពេលជាប់ពន្ធ	៩,២៧៣	៣៧,៩០១	២,៣៥៦	៩,៥៧៩
បូក៖				
ចំណាយមិនអាចកាត់កងបាន	៩២២	៣,៧៦៤	២៥	១០១
ប្រាក់ចំណូលជាប់ពន្ធ	១០,១៩៥	៤១,៦៦៥	២,៣៨១	៩,៦៨០
ចំណាយពន្ធលើប្រាក់ចំណេញក្នុងអត្រាពន្ធ				
២០% (ក)	២,០៣៩	៨,៣៣៣	៤៧៦	១,៩៣៦
ពន្ធអប្បបរមា (ខ)	៤៩៦	២,០២៧	៥៦៨	២,៣១១
ការប៉ាន់ស្មានចំណាយពន្ធលើប្រាក់ចំណូល				
(ភាពលើសជាងរវាង កនិង ខ)	២,០៣៩	៨,៣៣៣	៥៦៨	២,៣១១

ចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖

	សម្ព័ន្ធក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	ពាន់រៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ចំណាយពន្ធបច្ចុប្បន្ន	១,៥៨៦	៦,៤៨២	៥៦៨	២,៣១១
ចំណាយពន្ធពន្យារ	៤៥៣	១,៨៥១	-	-
ការប៉ាន់ស្មានចំណាយពន្ធបច្ចុប្បន្ន	២,០៣៩	៨,៣៣៣	៥៦៨	២,៣១១

ប្រព័ន្ធពន្ធដារនៅកម្ពុជាគឺនៅថ្មី និងកំណត់ដោយពន្ធដារច្រើន។ ច្បាប់ជាញឹកញាប់មានការផ្លាស់ប្តូរ ហើយមិនសូវច្បាស់លាស់និងអាស្រ័យលើការបកស្រាយ។ ជាញឹកញាប់ការបកស្រាយផ្សេងគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធដារ និងក្នុងដែន យុត្តាធិការជាច្រើន ។ ពន្ធគីត្រូវការត្រួតពិនិត្យនិងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើន ដែលស្របតាមច្បាប់ក្នុងការដាក់ពិន័យធ្ងន់ធ្ងរ ទណ្ឌកម្ម និងការផ្លាស់ប្តូរការប្រាក់។

ការពិភាក្សាចម្លើតហានិភ័យពន្ធនៅកម្ពុជា ច្រើនជាងនៅប្រទេសដទៃទៀត។ ថ្នាក់គ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់គ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃច្បាប់ពន្ធ។ ទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធអាចមានការ បកស្រាយផ្សេងគ្នា ហើយការប៉ះពាល់អាចធ្ងន់ធ្ងរ ពីព្រោះតែការចុះបញ្ជីពាណិជ្ជកម្មនៃក្រុមហ៊ុន។

២៤ សមតុល្យ និងប្រតិបត្តិការរបស់ភាគីសម្ព័ន្ធភាគី

ខាងក្រោមគឺជាសមតុល្យមិនទាន់ទូទាត់ជាមួយភាគីសម្ព័ន្ធភាគី៖

ភាគីសម្ព័ន្ធភាគី	ទំនាក់ទំនង	សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	ពាន់រៀល (សំគាល់ ៤.២)
ទឹកប្រាក់ដែលភាគីសម្ព័ន្ធភាគីជំពាក់					
Diamond Power Limited	ភាគីសម្ព័ន្ធភាគី	៣២	១៣១	៦៧៤	២,៧៤២
Pestech Power Sdn Bhd	ភាគីសម្ព័ន្ធភាគី	២,៣០០	៩,៤១៤	១,២៧០	៥,១៦៤
		២,៣៣២	៩,៥៤៥	១,៩៤៤	៧,៩០៦
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធភាគី					
Pestech Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៤,៧២៩	១៩,៣៥៦	-	-
Enersol Co., Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	២៧,៩៩១	១១៤,៥៦៧	២១,៨៧៦	៨៨,៩៤៨
Pestech Energy Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៨៦២	៣,៥២៨	-	-
Pestech Transmission Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣,០៨៥	១២,៦២៧	១,១៤២	៤,៦៤១
		៣៦,៦៦៧	១៥០,០៧៨	២៣,០១៨	៩៣,៥៨៩
ទឹកប្រាក់ដែលក្រុមហ៊ុនជំពាក់ទៅក្រុមហ៊ុនមេ					
Pestech International Berhad	ក្រុមហ៊ុនមេ	៦២,៨៩២	២៥៧,៤១៧	៥៩,៥៥៨	២៤២,១៦២
ក្រុមហ៊ុន					
ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់					
Pestech (Myanmar) Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣៨	១៥៦	១	៤

ទឹកប្រាក់ដែលសម្ព័ន្ធឯ្យាតិជំពាក់ ឬជំពាក់សម្ព័ន្ធឯ្យាតិ មិនមានការធានា មិនគិតការប្រាក់ និងមិនមានកំណត់លក្ខណៈនៃសំណង ទាក់ទងនឹងសំគាល់ ៦។ លើកលែងតែទឹកប្រាក់ជំពាក់ ទៅ Pestech International Berhad និង Pestech Sdn Bhd ត្រូវកំណត់យក ៦% ក្នុងមួយឆ្នាំ។

ក្នុងមួយឆ្នាំប្រតិបត្តិការខាងក្រោមជាមួយភាគីពាក់ព័ន្ធត្រូវបានកត់ត្រា៖

ភាគីសម្ព័ន្ធឯ្យាតិ	ទំនាក់ទំនង	ប្រតិបត្តិការ	សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន			
			សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
			ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
			ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	ពាន់រៀល (សំគាល់ ៤.២)
Diamond Power Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ចំណូលប្រតិបត្តិការនិងចំណូលថែទាំ	១,៧៩៥	៧,៣៣៦	២,៤០៦	៩,៧៨៣
Pestech Power Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	បុរេប្រទានទទួលបាន	១,០៣០	៤,២១០	១,២៧០	៥,១៦៤
Pestech Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ចំណូលកិច្ចសន្យា	៧,២៥៥	២៩,៦៥១	៣៦,៥០១	១៤៨,៤១៣
		ឧបករណ៍ទទួលបាន	៣៤	១៣៩	-	-
Enersol Co., Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	១២,៦៣៥	៥១,៦៣៩	៣៨,៧២៤	១៥៧,៤៥០
Pestech Transmission Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	២,៦៤៥	១០,៨១០	១,១៤១	៤,៦៤១
Pestech International Berhad	ក្រុមហ៊ុនមេ	ថ្លៃសេវាគ្រប់គ្រង	២៦០	១,០៦៣	៣០១	១,២២៥
		ថ្លៃការប្រាក់	៤៤	១៨០	-	-

២៥ ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

ក្នុងកំឡុងការិយបរិច្ឆេទរបាយការណ៍ ក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុន៖

សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន				
សម្រាប់ការិយបរិច្ឆេទ		សម្រាប់ការិយបរិច្ឆេទ		
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩		
ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល	
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗ	៣៥៣	១,៤៤៣	៣០៤	១,២៣៤

២៦ ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមផ្តល់នូវការវិភាគនៃប្រភេទឧបករណ៍ហិរញ្ញវត្ថុ តាមប្រភេទនីមួយៗ៖

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ថ្លៃដើមរំលស់បង្គរ				
គណនីអតិថិជន និងគណនីទទួលផ្សេងៗ	១,៤៥២	៥,៩៤៣	៨,០៤៦	៣២,៧១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥,៥២៤	២២,៦១០	១៣,០៥៦	៥៣,០៨៦
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហិរញ្ញវត្ថុជំពាក់	១,២៣៣	៥,៥៤៥	១,៩៤៤	៧,៩០៦
	៨,២០៩	៣៤,០៩៨	២៣,០៤៦	៩៣,៧០៦

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៤.២)		(សំគាល់ ៤.២)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ថ្លៃដើមរំលស់បង្គរ				
គណនីអតិថិជន និងគណនីទទួលផ្សេងៗ	១,៤៣៧	៥,៨៨២	៨,០៤៦	៣២,៧១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥,៥០០	២២,៥១២	១៣,០៤០	៥៣,០២០
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហិរញ្ញវត្ថុជំពាក់	២,៣៣២	៩,៥៤៥	១,៩៤៤	៧,៩០៦
ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់	៣៨	១៥៦	១	៤
	៩,៣០៧	៣៨,០៩៥	២៣,០៣១	៩៣,៦៤៤

បំណុលហិរញ្ញវត្ថុ	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)	(សំគាល់ ៤.២)		(សំគាល់ ៤.២)
ថ្លៃដើមរំលស់បង្គរ				
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	១០,៧៩៥	៤៤,១៨៤	៨,០៩០	៣២,៨៩៤
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	៦២,៨៩២	២៥៧,៤១៧	៥៩,៥៥៨	២៤២,១៦២
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធព្យាបាល	៣៦,៦៦៧	១៥០,០៧៨	២៣,០១៨	៩៣,៥៨៩
ប្រាក់កម្ចី	១១២,៦៩១	៤៦១,២៤៤	៩៩,៥៨៧	៤០៤,៩២២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់ការពារហានិភ័យ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥,៨៦៨	២៤,០១៨	១,៨២៤	៧,៤១៧
	២២៨,៩១៣	៩៣៦,៩៤១	១៩២,០៧៧	៧៨០,៩៨៤

បំណុលហិរញ្ញវត្ថុ	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)	(សំគាល់ ៤.២)		(សំគាល់ ៤.២)
ថ្លៃដើមរំលស់បង្គរ				
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	១០,៧៩៥	៤៤,១៨៤	៨,០៨៨	៣២,៨៨៣
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	៦២,៨៩២	២៥៧,៤១៧	៥៩,៥៥៨	២៤២,១៦២
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធព្យាបាល	៣៦,៦៦៧	១៥០,០៧៨	២៣,០១៨	៩៣,៥៨៩
ប្រាក់កម្ចី	១១២,៦៩១	៤៦១,២៤៤	៩៩,៥៨៧	៤០៤,៩២២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់ការពារហានិភ័យ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥,៨៦៨	២៤,០១៨	១,៨២៤	៧,៤១៧
	២២៨,៩១៣	៩៣៦,៩៤១	១៩២,០៧៥	៧៨០,៩៧៣

២៧ គោលបំណង និងគោលការណ៍គ្រប់គ្រងហានិភ័យ

ហានិភ័យហិរញ្ញវត្ថុ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលបានផលប៉ះពាល់នូវហានិភ័យហិរញ្ញវត្ថុ ពីដំណើរការប្រតិបត្តិការរបស់ខ្លួន និងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ។ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ គឺបង្កើតឡើងដើម្បីប្រាកដថាធនធានមានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុន ជាមួយនឹងការគ្រប់គ្រងហានិភ័យឥណទានហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ក្នុងគោលនយោបាយយ៉ាងច្បាស់លាស់ និងនីតិវិធី ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពនៅក្នុងដំណើរការនៃការគ្រប់គ្រងហានិភ័យ។

ចំណុចសំខាន់ៗ នៃហានិភ័យហិរញ្ញវត្ថុ ដែលប្រឈមមុខដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន និងគោលនយោបាយ លើវិស័យរតនាគារ សំខាន់ៗ មានដូចខាងក្រោម៖

(ក). ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រសិនបើអតិថិជន ឬភាគី របស់ក្រុមហ៊ុនមិនអាចបំពេញតាមកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន។

គោលនយោបាយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានឈានចូលក្នុងការប្រើប្រាស់នូវឧបករណ៍ហិរញ្ញវត្ថុ ជាមួយសម ភាគីដែលអាចជឿជាក់បាន (creditworthy counterparties)។ ក្រុមហ៊ុនមិនរំពឹងទុកថា នឹងទទួលបាននូវការខាតបង់ ឥណទានជាសារវន្ត លើទ្រព្យសកម្ម ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ។

ប្រភពនៃហានិភ័យឥណទាន កើតឡើងនៅពេលមានការប្រែប្រួលផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងកត្តាភូមិសាស្ត្រ ដែល ធ្វើអោយប៉ះពាល់ដល់ក្រុមសមភាគី ដែលហានិភ័យឥណទានរបស់ខ្លួនជាផ្នែកដ៏សំខាន់ នៃហានិភ័យឥណទានទាំងអស់ របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ ប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានរួមបញ្ចូលជាមួយសមភាគី ដែលអាចជឿជាក់បាន ដោយហេតុនេះវាអាចកាត់បន្ថយហានិភ័យឥណទាន។

ចំណុចដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលបានការប៉ះពាល់នូវហានិភ័យឥណទានមានដូចជា ៖

គណនីត្រូវទទួលនិងទ្រព្យសកម្មកិច្ចសន្យា

តម្លៃដុលនៃគណនីត្រូវទទួល ត្រូវបានគិតពិចារណានូវការប៉ាន់ស្មានដែលសមហេតុផល នៃតម្លៃសមស្រប។

ក្នុងការវាស់វែងការខាតបង់ឥណទាន រំពឹងទុកពាណិជ្ជកម្មនិងគណនីត្រូវទទួលនិងទ្រព្យសកម្មកិច្ចសន្យាត្រូវបានវាយតម្លៃ ជាលក្ខណៈបុគ្គលដោយកំណត់លក្ខណៈហានិភ័យរបស់អតិថិជនចំពោះចំណាត់ថ្នាក់ខាងក្រៅដូចដែលបានផ្សព្វផ្សាយ ដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិហើយ ECL ការខាតបង់ត្រូវបានប្រើដើម្បីគណនា ECL។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ មិនមានហានិភ័យឥណទាននៃចំនួនទឹកប្រាក់របស់គណនីត្រូវទទួលនៅក្នុង របាយ ការណ៍ស្ថានភាពហិរញ្ញវត្ថុ។

អតិថិជនត្រូវបានវាយតម្លៃ “AAA” ដោយក្រុមហ៊ុនមិនធ្លាប់ទទួលបានការខាតបង់ពីអតិថិជននេះពីមុនទេ ដូច្នេះអត្រា ០% ត្រូវបានប្រើ។ នាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ការខាតបង់ឥណទានដែលបានរំពឹងទុកមិនមាននោះទេ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ហានិភ័យឥណទានសម្រាប់សាច់ប្រាក់និងសាច់ប្រាក់សមមូល ត្រូវបានចាត់ទុកថាតិចតួច ពីព្រោះសមភាគីជាធនាគារ នៅក្នុងស្រុកដ៏ល្បី ។

ឧបករណ៍ហិរញ្ញវត្ថុប្រើក្នុងសកម្មភាពការពារហានិភ័យ

សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនត្រូវប្រឈមនឹងការខាតបង់ទាក់ទងនឹងឥណទានក្នុងករណីមិនដំណើរការដោយសមភាគី ចំពោះឧបករណ៍ទាញយកហិរញ្ញវត្ថុប៉ុន្តែកុំសង្ឃឹមថាដៃគូណាមួយនឹងខកខានមិនបានបំពេញតាមកាតព្វកិច្ចរបស់ពួក គេ។

(ខ). ហានិភ័យសាច់ប្រាក់ងាយស្រួល

សាច់ប្រាក់ងាយស្រួលនៃហានិភ័យមូលនិធិគឺជាហានិភ័យដែលសហគ្រាសនឹងជួបប្រទះភាពលំបាកក្នុងការបង្កើន មូលនិធិ ដើម្បីបំពេញតាមកាតព្វកិច្ចឧបករណ៍ហិរញ្ញវត្ថុ។

ហានិភ័យសាច់ប្រាក់ងាយស្រួល អាចបណ្តាលពីភាពអសមត្ថភាពក្នុងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅក្នុងតម្លៃសមស្របរបស់ខ្លួនទាន់ពេលវេលា

គោលការណ៍របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គឺដើម្បីត្រួតពិនិត្យអោយបានទៀងទាត់ នូវតម្រូវការសាច់ប្រាក់ងាយស្រួល នាពេលបច្ចុប្បន្ន និងបានរំពឹងទុក ដើម្បីធានាថាវារក្សាទុនបម្រុងគ្រប់គ្រាន់នៃសាច់ប្រាក់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់ងាយស្រួលរបស់ខ្លួននៅក្នុងរយៈពេលខ្លី និងរយៈពេលវែង។

ហានិភ័យសាច់ប្រាក់ងាយស្រួល ជាធម្មតាកើតឡើងពីគណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ និងបំណុលរបស់ភាគីសម្ព័ន្ធពញ្ញាតិ។

ការវិភាគនៃឧបករណ៍ហិរញ្ញវត្ថុដោយរយៈពេលកំណត់កិច្ចសន្យា

តារាងខាងក្រោមវិភាគតាមរយៈពេលកំណត់នៃបំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុននិង ក្រុមហ៊ុនតាមលំហូរសាច់ប្រាក់មិនមានអប្បហារតាមកិច្ចសន្យាអាចនឹងមានភាពខុសគ្នានៃតម្លៃយោងរបស់បំណុលនៅថ្ងៃចេញរបាយការណ៍៖

ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០	តាមតម្រូវការបុគ្គល				លំហូរសាច់ប្រាក់តាមកិច្ចសន្យាសរុប លានរៀល (សំគាល់ ៤.២)
	រយៈពេល ១ ឆ្នាំ	ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពាន់ដុល្លារអាមេរិក	
គណនីអ្នកផ្គត់ផ្គង់ និង បំណុលផ្សេងៗ	១០,៧៩៥	-	-	១០,៧៩៥	៤៤,១៨៤
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុន មេចុងក្រោយ	៦២,៨៩២	-	-	៦២,៨៩២	២៥៧,៤១៧
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធពញ្ញាតិ	៣៦,៦៦៧	-	-	៣៦,៦៦៧	១៥០,០៧៨
បំណុលភតិសន្យា	៧៦	២៣	-	៩៩	៤០៥
ប្រាក់កម្ចី	១៩,១៣៥	៩៤,៤០៣	២៧,០៩៩	១៤០,៦៣៧	៥៧៥,៦២៧
	១២៩,៥៦៥	៩៤,៤២៦	២៧,០៩៩	២៥១,០៩០	១,០២៧,៧១១

សម្ព័ន្ធក្រុមហ៊ុន

ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០	តាមតម្រូវការបុគ្គល				លំហូរសាច់ប្រាក់តាមកិច្ចសន្យាសរុប លានរៀល (សំគាល់ ៤.២)
	រយៈពេល ១ ឆ្នាំ ពាន់ដុល្លារអាមេរិក	ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ ពាន់ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ពាន់ដុល្លារអាមេរិក	លំហូរសាច់ប្រាក់តាមកិច្ចសន្យាសរុប ពាន់ដុល្លារអាមេរិក	
គណនីអ្នកផ្គត់ផ្គង់ និង បំណុលផ្សេងៗ	៨,០៩០	-	-	៨,០៩០	៣២,៨៩៤
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុន មេចុងក្រោយ	៥៩,៥៥៨	-	-	៥៩,៥៥៨	២៤២,១៦២
ទឹកប្រាក់ដែលជំពាក់ភាគីស					
ម្ចាស់ភាគហ៊ុន	២៣,០១៨	-	-	២៣,០១៨	៩៣,៥៨៩
ប្រាក់កម្ចី	១០,៨២៣	៧៤,០១១	៤៩,៣១៤	១៣៤,១៤៨	៥៤៥,៤៤៤
	១០១,៤៨៩	៧៤,០១១	៤៩,៣១៤	២២៤,៨១៤	៩១៤,០៨៩

ក្រុមហ៊ុន

ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០	តាមតម្រូវការបុគ្គល				លំហូរសាច់ប្រាក់តាមកិច្ចសន្យាសរុប លានរៀល (សំគាល់ ៤.២)
	រយៈពេល ១ ឆ្នាំ ពាន់ដុល្លារអាមេរិក	ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ ពាន់ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ពាន់ដុល្លារអាមេរិក	លំហូរសាច់ប្រាក់តាមកិច្ចសន្យាសរុប ពាន់ដុល្លារអាមេរិក	
គណនីអ្នកផ្គត់ផ្គង់ និង បំណុលផ្សេងៗ	៨,០៨៨	-	-	៨,០៨៨	៣២,៨៨៣
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុន មេចុងក្រោយ	៥៩,៥៥៨	-	-	៥៩,៥៥៨	២៤២,១៦២
ទឹកប្រាក់ដែលជំពាក់ភាគីស					
ម្ចាស់ភាគហ៊ុន	២៣,០១៨	-	-	២៣,០១៨	៩៣,៥៨៩
ប្រាក់កម្ចី	១០,៨២៣	៧៤,០១១	៤៩,៣១៤	១៣៤,១៤៨	៥៤៥,៤៤៤
	១០១,៤៨៧	៧៤,០១១	៤៩,៣១៤	២២៤,៨១២	៩១៤,០៧៨

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺជាហានិភ័យដែលតម្លៃសមរម្យនៃលំហូរសាច់ប្រាក់នាពេលអនាគតរបស់ក្រុមហ៊ុនរងឥទ្ធិពលនៃការប្តូរអត្រាប្រាក់ប្រកបដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។

ការវិភាគភាពប្រែប្រួលអត្រាការប្រាក់

ក្រុមហ៊ុននិងក្រុមហ៊ុនត្រូវបានប្រឈមនឹងការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារតាមរយៈប្រាក់កម្ចីធនាគារក្នុងអត្រាការប្រាក់អថេរ។ ខាងក្រោមនេះគឺជាទម្រង់អត្រាការប្រាក់របស់ក្រុមហ៊ុននិងក្រុមហ៊ុននៃឧបករណ៍ហិរញ្ញវត្ថុដែលមានការចាប់អារម្មណ៍យ៉ាងសំខាន់ដោយផ្អែកលើចំនួនតម្លៃតាមកាលបរិច្ឆេទការវាយការណ៍

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
ការកើនឡើងនៃអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុ				
ប្រាក់កម្ចី	៦២,៦៩១	២៥៦,៥៩៤	៧៤,៥៨៧	៣០៣,២៧២
បំណុលហិរញ្ញវត្ថុសរុប	៦២,៦៩១	២៥៦,៥៩៤	៧៤,៥៨៧	៣០៣,២៧២

តារាងខាងក្រោមបង្ហាញពីភាពប្រែប្រួលនៃប្រាក់ចំណេញចំពោះការផ្លាស់ប្តូរអត្រាការប្រាក់សមរម្យ +/- ០,២៥% ។ ការផ្លាស់ប្តូរទាំងនេះត្រូវបានគេចាត់ទុកថាអាចធ្វើទៅបានដោយផ្អែកលើការសង្កេតលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន។ ការគណនាគឺផ្អែកលើការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារជាមធ្យមសម្រាប់រយៈពេលនីមួយៗនិងឧបករណ៍ហិរញ្ញវត្ថុដែលបានធ្វើឡើងនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗដែលងាយនឹងផ្លាស់ប្តូរអត្រាការប្រាក់ អចេរផ្សេងទៀតទាំងអស់ត្រូវបានរក្សាថេរ។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ប្រាក់ចំណេញប្រចាំឆ្នាំ			
	+០.២៥%		-០.២៥%	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)	
សមតុល្យចុងឆ្នាំនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	(១៥៧)	(៦៤២)	១៥៧	៦៤២
សមតុល្យចុងឆ្នាំនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	(១៨៦)	(៧៥៦)	១៨៦	៧៥៦

(ឃ) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេសគឺជាហានិភ័យដែលតម្លៃសមតុល្យប្រាក់ប្រចាំឆ្នាំនាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេស។

ហានិភ័យរូបិយប័ណ្ណបរទេសរបស់សម្ព័ន្ធធនាគារកើតឡើងពីប្រតិបត្តិការប្តូរប្រាក់ជាប្រចាំរូបិយប័ណ្ណបរទេសរឹងហ្គីតម៉ាឡេស៊ី។

ការប្រឈមរបស់ហានិភ័យចំពោះរូបិយប័ណ្ណបរទេសផ្អែកលើក្រុមការងារនៅដំណាច់ឆ្នាំគឺ៖

Denominated in RM	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
សមតុល្យជំពាក់ក្រុមហ៊ុនមេ	-	-	៥៩,៥៥៧	២៤២,១៦២
សមតុល្យជំពាក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៤១	១៦៨	១,១៤១	៤,៦៤១
	៤១	១៦៨	៦០,៦៩៨	២៤៦,៨០៣

ការវិភាគភាពប្រែប្រួលនៃរូបិយប័ណ្ណបរទេស៖

តារាងខាងក្រោមបង្ហាញពីភាពស៊ើបនៃប្រាក់ចំណេញរបស់ក្រុមនិងប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំទៅជា +/- ៥% នៃការផ្លាស់ប្តូរនៅក្នុងអ៊ីមអិមនៅឆ្នាំរបាយការណ៍ធៀបនឹងរូបិយប័ណ្ណមុខងាររៀងៗខ្លួនរបស់ក្រុមនិងរបស់ក្រុមហ៊ុន ដោយមានអថេរទាំងអស់ត្រូវបានរក្សាថេរ។ ៖

RM/ដុល្លារអាមេរិក	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន		សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៤.២)
Strengthened	(២)	(៨)	(៣,០៣៤)	(១២,៣៤០)
Weakened	២	៨	៣,០៣៤	១២,៣៤០

២៨ តម្លៃសមហេតុផលនៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីតម្លៃយោងនិងតម្លៃសមរម្យនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុរួមទាំងកម្រិតនៅក្នុងឋានានុក្រមតម្លៃសមរម្យ។ វាមិនរាប់បញ្ចូលព័ត៌មានតម្លៃសមរម្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានវាស់តាមតម្លៃសមរម្យប្រសិនបើ តម្លៃយោងគឺជាការប៉ាន់ស្មានតម្លៃសមរម្យ។

កំរិតខុសគ្នាត្រូវបានកំណត់ដូចតទៅ៖

- តម្លៃដកស្រង់ (មិនសមហេតុផល) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសម្បត្តិឬបំណុលដែលបានកំណត់ (កម្រិត ១) ។
- ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិតទី ១ ដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្មឬការទទួលខុសត្រូវដោយផ្ទាល់ឬដោយប្រយោល (កម្រិត ២) ។
- ធាតុចូលសម្រាប់ទ្រព្យសម្បត្តិឬការទទួលខុសត្រូវដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន (កម្រិត ៣) ។

បំណុលហិរញ្ញវត្ថុ	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	
	ចំនួនទឹកប្រាក់យោង ពាន់ដុល្លារអាមេរិក	កំរិត២ ពាន់ដុល្លារអាមេរិក
ការថយចុះឧបករណ៍ហិរញ្ញវត្ថុ	៥,៨៦៨	៥,៨៦៨
	៥,៨៦៨	៥,៨៦៨

តម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុដែលបានជួញដូរនៅក្នុងទីផ្សារសកម្មគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់នៅកាលបរិច្ឆេទរាយការណ៍។ ទីផ្សារត្រូវបានចាត់ទុកថាសកម្មប្រសិនបើតម្លៃដកស្រង់អាចរកបានភ្លាមៗនិងទៀងទាត់ពីការផ្លាស់ប្តូរអ្នកចែកបៀលឬញូញកណ្តាលក្រុមឧស្សាហកម្មសេវាកម្មកំណត់តម្លៃឬទីភ្នាក់ងារកំណត់ហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិការទីផ្សារជាក់ស្តែងនិងទៀងទាត់ដែលកើតឡើងនៅលើដៃ។ ឧបករណ៍ទាំងនេះត្រូវបានបញ្ចូលក្នុងកម្រិតទី ១ ។

តម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍៖

ឧបករណ៍ហិរញ្ញវត្ថុហួសប្រមាណ) ត្រូវបានកំណត់ដោយការប្រើប្រាស់បច្ចេកទេសវាយតម្លៃ។ បច្ចេកទេសវាយតម្លៃទាំងនេះបង្កើនការប្រើប្រាស់ទិន្នន័យទីផ្សារដែលអាចសង្កេតបាននៅកន្លែងដែលមានហើយពឹងផ្អែកតិចតួចតាមដែលអាចធ្វើទៅបានតាមការប៉ាន់ស្មានជាក់លាក់របស់អង្គភាព។ ប្រសិនបើធាតុចូលសំខាន់ៗទាំងអស់តម្រូវឱ្យមានតម្លៃសមរម្យឧបករណ៍អាចត្រូវបានគេសង្កេតឃើញឧបករណ៍នេះត្រូវបានបញ្ចូលក្នុងកម្រិត ២ ។

ប្រសិនបើធាតុចូលសំខាន់មួយឬច្រើនមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចសង្កេតបាននោះឧបករណ៍ត្រូវបានបញ្ចូលក្នុងកម្រិតទី ៣ ។

ការផ្លាស់ប្តូរអត្រាការប្រាក់សមរម្យដែលត្រូវបានគណនាជាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានផ្អែកលើខ្សែកោងទិន្នផលដែលអាចសង្កេតបាន។

២៩ ការសម្របសម្រួលនិងការប្តេជ្ញាចិត្ត

(ក) ការប្តេជ្ញាចិត្តមូលធន

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
	(សំគាល់ ៤.២)		(សំគាល់ ៤.២)

រំលស់ និងកិច្ចសន្យា៖

ទ្រព្យសម្បត្តិ, រោងចក្រ និងគ្រឿងបរិក្ខារ	-	-	១៥១	៦១២
--	---	---	-----	-----

(ខ) ការប្តេជ្ញាចិត្តលើសេវាធានារ៉ាប់រង

ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការទិញធានារ៉ាប់រងហានិភ័យនយោបាយរយៈពេល ១០ ឆ្នាំសម្រាប់គម្រោងសាងសង់ប្រព័ន្ធ
ថាមពលអគ្គិសនីស្ទឹងតាវ៉ៃ ភ្នំពេញប្រវែង ២៣០ គីឡូវ៉ុលក្នុងទឹកប្រាក់សរុបចំនួន ៤.៩៦៨,៦០០ ដុល្លារអាមេរិកដើម្បី
ធានាដល់ទីតាំងខ្ចីប្រាក់ដូចដែលបានបង្ហាញនៅក្នុងកំណត់សំគាល់ទី ១៦ គ(៣) គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០
ចំនួនដែលមិនទាន់ត្រូវបានបង់មានចំនួន ៤.២១៦.៧៦២ ដុល្លារអាមេរិក។

៣០ យថាភាព

បំណុលយថាភាព

ក្នុងឆ្នាំ ២០១១ GDT បានចេញសេចក្តីជូនដំណឹងអំពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់
ចំណេញដែលមិនបានប្រកាសជាមុននិងពន្ធលើតម្លៃបន្ថែមដែលមានចំនួន ៥៤៦.៩៧១ ដុល្លារអាមេរិក
(២២.២២២.៣៤៤.០១១ ខ្មែររៀល) ទាក់ទងនឹងរយៈពេលចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០១១ ដល់ថ្ងៃទី ៣១ ខែកក្កដា
ឆ្នាំ ២០១១ ។

នៅឆ្នាំ ២០១៥ GDT បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើ
ប្រាក់ចំណេញដែលមិនបានប្រកាសជាមុននិងពន្ធលើតម្លៃបន្ថែមដែលមានចំនួន ៤៩០,៩១២ ដុល្លារអាមេរិក
(១,៩៩៤.៥៧៥,៧៨៥ ខ្មែររៀល) ដែលទាក់ទងនឹងរយៈពេលចាប់ពីថ្ងៃទី ១០ ខែមករាឆ្នាំ ២០១៣ ដល់
ថ្ងៃទី១៦ ខែតុលាឆ្នាំ ២០១៣ ។

នៅឆ្នាំ ២០១៧ GDT បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារការយកពន្ធ
លើប្រាក់ចំណេញដែលមិនបានប្រកាសពន្ធអាករលើតម្លៃបន្ថែមនិងពន្ធកាត់ទុក១៤ភាគរយលើពន្ធសេវាកម្មចំនួន
២៦៦៧.៩៥៦ ដុល្លារអាមេរិក (១,០៨៨,៧០៤,៨៣៩ ខ្មែររៀល) សម្រាប់ការធ្វើសវនកម្មពន្ធពេញលេញប្រចាំ
ឆ្នាំ ២០១០។

ជាការឆ្លើយតបក្រុមហ៊ុនបានដាក់លិខិតតវ៉ាទៅ GDT ដើម្បីតវ៉ាការវាយតម្លៃខុស។ គណៈគ្រប់គ្រងចាត់ទុកលិខិតវាយ
តម្លៃទាំងនេះមិនមានមូលដ្ឋាននិងមិនសហគុណនិងប្រែប្រួលលើគេដែលពួកគេនឹងត្រូវបានតម្រូវឱ្យទាត់ពន្ធដែលត្រូវ
បានវាយតម្លៃនៅឆ្នាំនោះ។ ការតវ៉ានៅតែរង់ចាំដូចកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

៣១. ការគ្រប់គ្រងមូលធន

គោលបំណងចម្បងនៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុននិងដើម្បីធានាថាវាក្យាសមាមាត្រដើមទុនគ្រប់គ្រាន់ដើម្បីគាំទ្រ
អាជីវកម្មរបស់ខ្លួននិងបង្កើនតម្លៃដល់ម្ចាស់ភាគហ៊ុន។

ក្រុមហ៊ុននិងក្រុមហ៊ុនគ្រប់គ្រងរចនាសម្ព័ន្ធមូលធនរបស់ពួកគេនិងធ្វើការកែតម្រូវវាដោយមើលឃើញពីការប្រែប្រួលនៃស្ថាន
ភាពសេដ្ឋកិច្ច។ ដើម្បីរក្សារ៉ែកសំរួលរចនាសម្ព័ន្ធដើមទុនក្រុមហ៊ុននិងក្រុមហ៊ុនអាចធ្វើការកែប្រែភាគលាភដែលត្រូវបង់ទៅអា
យម្ចាស់ភាគហ៊ុនត្រឡប់ដើមទុនទៅអោយម្ចាស់ភាគហ៊ុនរឹចញាប់ដើមទុនថ្មី។

មិនមានការផ្លាស់ប្តូរណាមួយនៅក្នុងគោលបំណងគោលនយោបាយឬដំណើរការសម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ និងថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០១៩។

៣២. តួលេខប្រៀបធៀប

សម្ព័ន្ធនិងក្រុមហ៊ុនបានផ្លាស់ប្តូរបទបង្ហាញនៃការចំណាយរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍នៃប្រាក់ចំណេញឬការបាត់បង់និងទូលំទូលាយផ្សេងទៀតដោយធម្មជាតិជំនួសឱ្យមុខងារដោយអ្នកគ្រប់គ្រងជឿជាក់ថាវាជាការសមស្របជាងមុនក្នុងការបង្ហាញពីការអនុវត្តហិរញ្ញវត្ថុរបស់ពួកគេក្រោមវិធីសាស្ត្រនេះ។ ដូច្នេះព័ត៌មានជាក់លាក់ដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍អំពីប្រាក់ចំណេញឬការបាត់បង់និងប្រាក់ចំណូលទូលំទូលាយផ្សេងទៀតសម្រាប់ឆ្នាំនេះបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីអនុលោមតាមការបង្ហាញគណនីប្រចាំឆ្នាំ។ ការធ្វើចំណាត់ថ្នាក់នេះត្រូវបានសង្ខេបដូចខាងក្រោម៖

សេចក្តីថ្លែងការណ៍អំពីប្រាក់ចំណេញឬការបាត់បង់និងប្រាក់ចំណូលទូលំទូលាយផ្សេងទៀតសម្រាប់ឆ្នាំនេះបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩

	ដូចដែលបាន រាយការណ៍ ពាន់ដុល្លារអាមេរិក	ការធ្វើចំណាត់ថ្នាក់ ឡើងវិញ ពាន់ដុល្លារអាមេរិក (សំគាល់ ៤.២)	ដូចដែលបានបញ្ជាក់ ឡើងវិញ ពាន់ដុល្លារអាមេរិក លានរៀល (សំគាល់ ៤.២)
សម្ព័ន្ធក្រុមហ៊ុន			
ថ្លៃដើមទំនិញ និងការសាងសង់	(៤៩,៧៧០)	៤៩,៧៧០	-
ចំណាយប្រតិបត្តិការ	(២,២៧៧)	(៤៩,៧៧០)	(៥២,០៤៧) (២១១,៦២៥)

ក្រុមហ៊ុន

ថ្លៃដើមទំនិញ និងការសាងសង់	(៤៩,៧៧០)	៤៩,៧៧០	-
ចំណាយប្រតិបត្តិការ	(២,២៦៣)	(៤៩,៧៧០)	(៥២,០៣៣) (២១១,៥៧៣)

៣៣. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយមូលបត្រលលើកដំបូង រួចរាល់ហើយបានលក់មូលបត្រជាផ្លូវការបានដាក់អោយជួញដូរ នៅទីផ្សារមូលបត្រកម្ពុជា។

៣៤. សេចក្តីអនុញ្ញាតិនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០។

[ទំព័រនេះ ត្រូវបានទុកចោលទទេដោយចេតនា]